

សត្រា ទី ២ វគី ប៉ូល ប៉ាហ្សើ កា ម្នត មៀង កូរិនថូ:

សារ អន់តត់ រ៉ះ

បរំហៃ ពីង សត្រា ទី ១ ប៉ាហ្សើ កា ម្នត មៀង កូរិនថូ: ។

សារ សាំខាន់ៗ

វគី ប៉ូល រ៉ះ ឡឹង សារ ឡាំបាក អន់ទៀតៗ ឡាក់ កើត ពី: ពីង អែរ
ផ: អែរ អែរ ពីង ចារ ឡាក់ អែរ ជំ មៀង អេភេសូ។ (១:១-១១)

កេះណោះ អែរ រ៉ះ អន់ ពូ ហ្លង់ ឡឹង ខ ញ៉ា ប: អែរ អូ ទី ចាក សីត
ប៉ាក់ មៀង កូរិនថូ: ណារ។ (១:១២-២:១៧)

វគី ប៉ូល រ៉ះ ប៉ាឡាក់ ឡឹង ងារ ម្នត បក់ រ៉ះ ប៉ាតាង យីស៊ូ លូ រ៉ះ
ឡឹង សារ ឡាំបាក អន់ទៀតៗ ឡាក់ កើត ពី: ពីង ម្នត បក់ រ៉ះ
ប៉ាតាង យីស៊ូ ដេល។ (៣:១-៧:១៦)

វគី ប៉ូល អន់តត់ ប៉ាតោ កា ម្នត សៀ យីស៊ូ អន់ ទី ពុត ដាក់ អត់
សាំវ៉ាញី កាណុង ងារ ចាក ប៉ាក់ លៀន ពូ អន់ ភៀ ប៉ាហ្សើ
ឡាំ តង់ ម្នត សៀ យីស៊ូ អែរ ពីង ខេត យូដា បក់ ថុក ញ៉ាក អូ
ទី កាណាក់ ញ៉ា ឡាក់ អន់ខៃ តងកាន។ (៨:១-៩:១៥)

ប៉ាក់ ចឹង ឡូច វគី ប៉ូល ខំ ប៉ាតែក ហ: ម៉ាត់ ម្នត បក់ ច្រោម
អែរ យី អែរ រ៉ះ អន់ ឡាក់ៗ កាខាក់ អន់ ពូ អូ ឡឹង ងារ អែរ
ឡាក់ រ៉ះ សារ ប៉ាតាង យីស៊ូ។ (១០:១-១៣:១៣)

១ អាញ សិច ប៉ូល ឡាក់ ប្រ្រឹះ រឺស ប្រើ រ៉ះ ប៉ាតាង យីស៊ូ
គ្រិះ លូ ផឹម៉ូថេ ឡាក់ អុះ មី ពិន ញីន ប៉ាហ្សើ សត្រា អា អន់

កា ក្រំ ហៀន សារ ប្រ្ទ្រៈ បិកកាតយ័ ឡាក់ អ្នែ ពីង មៀង កូរិនថូ: លូ មូត ប៉ាសុន ប្រ្ទ្រៈ ទិឌូ ឡាក់ អ្នែ ពីង ខេត អាខែ ណោះ ដេល។

២ អន់ ប្រ្ទ្រៈ បិកកាតយ័ ឡាក់ ពី ពិន លូ យីស៊ូ គ្រិះ ឡាក់ តាំង ឡា ពិន ដាក់ ពុត កា អន់ដីស លូ អន់ សារ សាណុក សារ៉ាក កា អន់ដីស។

សារ ប្រ្ទ្រៈ ប៉ាឡោម ពុត

៣ ពី ពិន ប៉ានេ ប្រ្ទ្រៈ បិកកាតយ័ ឡាក់ ពី យីស៊ូ គ្រិះ ឡាក់ តាំង ឡា ពិន។ ប្រ្ទ្រៈ ពី ទី ពុត តាប៉ាប តាប៉ុន លូ អ្ន ប៉ាឡោម សារ អុក ពុត ពៀក គ្រឹប នែវ។

៤ ប្រ្ទ្រៈ ប៉ាឡោម ពុត ញិន រ៉ប ទី សារ ឡាំបាក គ្រឹប នែវ ម៉ាក់ ញិន អ្ន ប៉ាឡោម ពុត ពូ រ៉ប ពូ ទី សារ ឡាំបាក ដេល ឡាក់ កា ប្រ្ទ្រៈ ប៉ាឡោម ពុត ញិន ដេល។

៥ ញិន ទី សារ ឡាំបាក អន់ខូ លូ យីស៊ូ គ្រិះ អៀង ប៉ុប ចំ ញិន កា ចឹង ទី ប្រ្ទ្រៈ ប៉ាឡោម ពុត ញិន អៀង ប៉ុប ណោះ ដេល។

៦ ទីល នីណោះ ផា ញិន ទី សារ ឡាំបាក យី សារ៉ាប អន់ អន់ ដីស ទី សារ ប៉ាឡោម ពុត លូ សារ ប្រ្ទ្រៈ តង់។ ផា ប្រ្ទ្រៈ ប៉ា ឡោម ពុត ញិន យី ភៀ អន់ អន់ដីស ទី សារ ប៉ាឡោម ពុត ដេល ម៉ាក់ អន់ដីស ដាម អត់ ពីង សារ ឡាំបាក អន់ទៀតៗ ឡាក់ កា ញិន ដេល។

៧ ទីល នីណោះ ផះ ញិន យីត ឡឹង អន់ដីស ញិន កា ម៉ឹង កា ខាក់ ខង ញិន អ្ន អន់តត់ ផា អន់ដីស ទី សារ ឡាំបាក អន់ខូ លូ ញិន នីចម អន់ដីស កា ចឹង ទី ប្រ្ទ្រៈ ប៉ាឡោម ពុត អន់ខូ លូ ញិន នីណោះ ដេល។

៨ អីអុះ មី ញីន បិច អន់ អន់ដីស អូ ដេល ឡឹង សារ ឡាំបាក ឡាក់ កើត ពីង ញីន អែ ពីង ខេត អាស៊ី អា។ ញីន ទី សារ ឡាំបាក កាខាក់ ឡាក់ ញីន អូ ដាម អត់ និះ ញីន អូ មីង កា ចឹង អែ រីស ហង។

៩ ញីន យីត កាណុង ពុត ផា ចា បះ កា ញីន ចឹង តៅ ហង។ សារ អា កើត ពីះ ភៀ ដៃ អន់ ញីន មីង ឡាកោ ទៅ យី ត្រត់ មីង ប្រ្លះ បិកកាតយ័ ឡាក់ អូ តាត់ អង់រីស សីត ប៉ាណូស តៅ។

១០ ប្រ្លះ តង់ ញីន អន់ វ៉ាវ៉ាច់ ឡឹង សារ តៅ ឡាក់ កេង ខាក់ ណោះ កេះ ប្រ្លះ កា ចឹង តង់ ញីន តែង ម៉ាត់ ទៀ ណារ៉ូ ដេល។ ញីន មីង ផា អែ ចឹង តង់ ញីន ណារ៉ូ ដេល។

១១ កាប៉ាច់ អន់ដីស កា ត្រត់ តង់ ម៉ន់ ឡោម ប្រ្លះ បិកកាតយ័ អន់ កា ញីន ដេល ប្រត់ នីណោះ ចឹង ទី ប៉ាណូស អៀង ប៉ានេ ប្រ្លះ បិកកាតយ័ ខង អែ ចឹង ប្រត់ ដាក់ កា ញីន ពួយ សារ ពូ ម៉ន់ ណោះ ហង។

សារ រតី ប៉ូល អូ ជៀ ឡាំបាក់ មៀង កូរិនថូ:

១២ ញីន ខិន អ្នាត់ អេង ខង កាណុង ពុត ញីន អូ អន់តត់ ផា ងារ ឡាក់ ញីន ប្រត់ ពីង អង់កក់ តេះ អា យី ត្រត់ តាទីច ហង ពួយ ពុត ប្រ្លះ អូ ប៉ាញ៉ា ប៉ាច់ អុះ កាខាក់ អែ ឡាបៀប ញីន ប្រត់ កា អន់ដីស ញីន អូ ប្រត់ ពួយ សារ ហ្សាំង សាឡាច់ គុន ប៉ាណូស អុះ យី ញីន ប្រត់ ពួយ ពុត ដាក់ ម៉ះ ប្រ្លះ។

១៣ ញីន អូ ច្រាត់ រ៉ះ សារ ញ៉ា រ៉ះ កា អន់ដីស ហ្សាស ឡឹង សារ អន់ដីស អូ អាន អូ ហ្លង់ អុះ។

១៤ យ្រី: កិញអៀ អា អន់ដីស ហ្លួង បើ ខាក់ កាតាម អាញ ម៉ឹង ផា តែង ម៉ាត់ ទៀ អន់ដីស ចឹង ហ្លួង គ្រីប សារ ញីន ច្រា គំ ម៉ាត់ អន់ដីស ចឹង តីស ម៉្លះ ញន កា ញីន ឡាក់ កា ញីន តីស ម៉្លះ ញន កា អន់ដីស ដេល ប៉ាត់ ដាវ យីស៊ី ឡាក់ ពី តាំងឡា ពិន ដីរ ទៀ។

១៥-១៦ ញន កា អាញ ម៉ឹង ផា អន់ដីស បិច កា អាញ តាទីច នី អៀ បះ អន់ទ្រួល ពេ អាញ យីត ចឹង ឡា ប៉ាត់ ចារ អន់ដីស អន់ ទ្រួល ហិ កេះណោះ អាញ យីត ចឹង ឡា ចំ ឡឹង អន់ដីស ឡា ប៉ា ត់ ខេត ម៉ាសេដូន ឡែង ឡឹង ណោះ អាញ យីត ចឹង សីត ប៉ាត់ អន់ដីស ណាវ ម៉ាត់ អន់ដីស ចឹង ទី ខា ពៀរ ទង។ កេះណោះ អន់ដីស ចឹង តង អន់ សាណា កា អាញ ឡា ប៉ាត់ ខេត យូដា ណា វ។

១៧ អាញ យីត នី អៀ ញ៉ា អាញ ប្រ័ត ញន កា ពុត អូ ហ្លួង ប? លើ កា ផិនកាន ឡាក់ អាញ យីត ចឹង ប្រ័ត ណោះ ញ៉ា ឡា ចំ ឡឹង ពុត គុន ប៉ាណូស ប បះ អាញ កាប ម៉ោញ ទង «អី:» ម៉ោញ ទង «អូ អុ:» នី អៀ?

១៨ អន់ ប្រ័: បិកកាតយ័ ប្រ័ត ផាញ៉ាន កា ញីន ញីន អូ កាប លូ អន់ដីស ម៉ោញ ទង «អី:» ម៉ោញ ទង «អូ អុ:»។

១៩ ឡាក់ កា អាញ លូ ស៊ីឡុះ លូ ផីម៉ូថេ ញីន រ៉ះ កា អន់ដីស ពេ ផា យីស៊ី គ្រិះ ឡាក់ គុន ប្រ័: អើ អូ កាប ផា «អី:» អន់ដា «អូ អុ:» អន់ដា ណោះ អុ: អើ កាប ដឹង «អី:» លើយ

២០ ខង អើ តាត់ អង់កេះ គ្រីប សារ ប្រ័: សាញ៉ា ទិណោះ ខ អា ហង បះ ពិន កាប ប៉ានេ ប្រ័: បិកកាតយ័ ផា «អាមែន» ញន កា យីស៊ី

២១ យី ប្រ្រៈ បិកកាតយ័ ហង ឡាក់ ប្រ័គី អន់ ញីន លូ អន់ដីស សៀ យីស៊ូ គ្រិះ លើយ ទីប រឺស ពិន អន់ ប្រ័គី ងារ អែ ដេល។

២២ ប្រ្រៈ កា អន់ ប៉ាងាតី ប៉ាលីង អែ ពិះ អែ កាណុង ពុត ពិន ពៀប ឡាក់ កា ចែគ សាញ៉ា ចាណាំ ម៉ះ អែ ពឹង ពិន ភៀ អន់ ពិន អូ ឡាក់ៗ ជា អែ ចឹង អន់ សារ ញ៉ាៗ ឡាក់ កា អែ សាញ៉ា ទីណោះ។

២៣ អន់ ប្រ្រៈ បិកកាតយ័ ចែគ ថូត អាញ ជា អាញ កាប ពូង ខ ឡាក់ អាញ អូ ទី ឡាំ ប៉ាក់ មៀង កូរិនថ្ងៃ: ម៉ោញ ទង ណា រ៉ូណោះ យី ញន កា អាញ អូ បិច កាប កា អន់ដីស ណា។

២៤ ញីន អូ បិច ប្រ័គី តាំងឡា ប្រើ អន់ដីស លើយៗ កាណុង សារ អន់ដីស សៀ អុះ ខង អន់ដីស សៀ កាខាក់ កេះ ញីន ក្រានី កា បិច ប្រ័គី ងារ អន់ខូ លូ អន់ដីស ភៀ អន់ អន់ដីស ទី សារ ហោក រីត។

២

១ ទីល នីណោះ អាញ យីត កេះៗ ជា អាញ អូ ឡាំ ប៉ាក់ ចារ អន់ ដីស ម៉ោញ ទង ណា រ៉ូណោះ ប្រ័គី អន់ កា អន់ដីស អុក ពុត ណោះ អុះ។

២ ជា អាញ ប្រ័គី អន់ កា អន់ដីស អុក ពុត កេះ ទីល នីណោះ ពៀ ចឹង ប្រ័គី អន់ អាញ ហោក រីត ជា អូ ប៉ាណូស ឡាក់ អាញ ប្រ័ គី អន់ អុក ពុត ណោះ ?

៣ សត់ត្រា អាញ ប្រាត់ ប៉ាហ្សើ កា អន់ដីស ណោះ ភៀ ដៃ អន់ អាញ ទី សារ អុក ពុត ញន អន់ដីស ឡាក់ ត្រត់ ប្រ័គី អន់ អាញ ទី ពុត ហោក រីត ណោះ ប៉ាក់ អាញ ទីល ទៀ ខង អាញ ម៉ឹង ជា អន់ដីស ចឹង ប្រ័គី ពូយ សារ អាញ ប្រាត់ ណោះ ខង ជា អាញ

ទី សារ ហោក រីត អន់ដីស កា ចឹង ទី សារ ហោក រីត អន់ខ្ល លូ អាញ ដេល។

៤ អាញ ច្រាត់ សត់ត្រា ប៉ាហ្សើ កា អន់ដីស ទីប អិត ពុត ពៀក ទីប ឡាច់ ទៀក ម៉ាត់ អូ ត្រត់ បិច ប្រីត អន់ កា អន់ដីស អុក ពុត អុះ យី បិច តាំបាង ជា អាញ បិច ចៃ កា អន់ដីស កាខាក់។

សារ អូ អ្យក់ យ៉ូ ប៉ាណូស ប្រីត យច

៥ ប៉ាណូស បក់ ប្រីត អន់ ទី សារ អុក ពុត ណោះ អូ ត្រត់ ប្រីត អន់ អាញ អុក ពុត អុះ យី អើ ប្រីត អន់ កា អន់ដីស ទីខ្ល អុក ពុត អៀង ប៊ែត (អាញ កាប នីអៀញន កា អាញ អូ បិច កាប ប៉ា ដើក អុះ)។

៦ អន់ដីស អៀង ដូរ ប្រីត តាត់ អញ្ចាល អើ នៃរ អា បតី កេះ។

៧ ទីល នីណោះ អន់ដីស ជៃ អ្យក់ យ៉ូ សារ អើ ប្រីត យច ណោះ អន់ដីស ត្រត់ កាប ប៉ាឡោម ពុត អើ ឡុត អ្យត ផែត អើ អុក ពុត តាឡាម លើយ ទីល ទី សារ ម៉ឹង។

៨ ទីល នីណោះ អាញ ប្រើ អន់ អន់ដីស តាំបាង សារ បិច ចៃ កា អើ ណារ។

៩ អាញ ច្រាត់ សត់ត្រា ណោះ ប៉ាហ្សើ ភៀ សាត់ លួង ពុត អន់ ដីស អន់ អុ អន់តត់ ជា អន់ដីស រ៉ាប់ សៀ ត្រីប សារ អាញ អន់ត ត់ រីះ ដេល ប។

១០ ជា អន់ដីស អូ អ្យក់ យ៉ូ សារ ពូ ប្រីត យច អាញ កា អូ អ្យក់ យ៉ូ សារ ពូ យច ដេល។ កាប៉ាច់ អាញ តាំងឡា អាញ អូ អ្យក់ យ៉ូ សារ អើ យច ណោះ (ជា អើ ទី សារ យច តាទីច) ញន ហៃ កា យីស៊ូ គ្រិះ ភៀ អន់ អន់ដីស ទី ខា

១១ ដែ អន់ ប្រ្លឹះ បឹក សាតាំង ប៉ាងល់ ពិន ខង ពិន អន់ហ្គាល់ សារ ប៉ាញ៉ា ប៉ាថី ម៉ះ អែ ទិ កេះ។

សារ សាណះ អន់ខូ លូ យីស៊ូ គ្រិះ

១២ ផះ អាញ ទីល ប៉ាត់ មៀង ត្រូអះ ពែ ភៀ ចឹង រះ សារ ដាក់ ឡើង យីស៊ូ គ្រិះ យ្រឹះ ប្រ្លឹះ បើក ទ្រង អន់ កា អាញ ប្រ័ត្ត ង៉ារ កាតាម

១៣ កា អាញ បើ ហើយ ពុត អុះ ខង អាញ បើ ប៉ប អុះ ទីតុះ។
* ទីល នីណោះ អាញ កា ប៉រ អ្នត អុះ មី ឡាក់ អែ ពីង មៀង ត្រូ អះ ណោះ អាញ កា ឡាក់ ប៉ាត់ ខេត ម៉ាសេដូន ឡុត។

១៤ ហះកា ប៉ានេ ប្រ្លឹះ បិកកាតយ័ ឡាក់ ប្រ័ត្ត អន់ ញីន ចាយ អន់ខូ លូ យីស៊ូ គ្រិះ លើយ។ ប្រ្លឹះ ប្រ័ត្ត អន់ ប៉ាណូស គ្រីប ចារ អន់ហ្គាល់ យីស៊ូ ញុន កា ញីន រះ រៀប ឡាក់ កា បោផូរ ទីល គ្រីប ចារ។

១៥ ហះ ម៉ាត់ ប្រ្លឹះ បិកកាតយ័ ញីន អា ឡាក់ កា កាមីល បោ ផូរ ម៉ះ យីស៊ូ គ្រិះ កាណុង កាំឡាំង បក់ ប្រ្លឹះ តង់ លូ ពីង មូត បក់ ត្រត់ តៅ។

១៦ សាំរ៉ាប់ កា មូត បក់ ត្រត់ តៅ ញីន ឡាក់ កា កាមីល សារ តៅ។ សាំរ៉ាប់ កា មូត បក់ ទី ប្រ្លឹះ តង់ ញីន ឡាក់ កា កាមីល ឡាក់ អន់ អាញ រីស។ នីចម ទី ញី ចឹង អ្ន ប្រ័ត្ត ង៉ារ ទិ អា ?

១៧ ញីន អ្ន ត្រត់ ឡាក់ កា ប៉ាណូស អៀង ដូរ ឡាក់ រះ ប៉ានីរ ប្រ្លឹះ ក្រាន់ កា បិច កា លៀន ណោះ អុះ ញីន យី ប៉ាណូស ដា

* ២:១៣ ២:១៣ វត្ត ប៉ូល បិច ប៉ប ទីតុះ ណោះ ខង ទីតុះ ចឹង ពីះ ឡើង មៀង កូរិនថូ: ណោះ អែ ចឹង រះ អន់ វត្ត ប៉ូល អ្ន ឡើង សារ មូត ណោះ។

គំ ត្រង់ ឡាក់ ពីរ ឡើង ប្រើ៖ ។ ញឹក កា កាប ត្រង់ ហៈ ម៉ាត់ ប្រើ៖ ប៊ិក កាតយ័ ញុន កា ញឹក ឡាក់ ប៉ាសុន យីស៊ូ គ្រិះ ។

៣

សាវ រ៉ះ ឡើង សាញ៉ា វែវ ពុត ណាវ

១ ញ៉ា ញឹក កាប នីអៀ ភៀ ចឹង ប៉ានេ ឡា កោ ញឹក ទៅ ប? លើ កា ញឹក ត្រគ់ ប្រគំ ឡាក់ កា បក់ អន់ដា ត្រគ់ អៀក សត់ ត្រា អន់ កា អន់ដីស ហាប់ ញឹក លើ កា ប៉រ សត់ត្រា ឡើង អន់ដីស ភៀ អន់ ពូ អន់ទៀត ហាប់ ញឹក ដេល ប?

២ ញឹក អូ តងកាន សត់ត្រា នែវ ណោះ អុះ ខង អន់ដីស អា ហង ឡាក់ កា សត់ត្រា សាំរ៉ាប់ កា ញឹក ឡាក់ ច្រាត់ កាណុង ពុត ញឹក ម៉ាត់ ប៉ាណូស ទិខ្ច ចឹង អាន លូ អន់ហ្គាល់ ដេល ។

៣ អន់ដីស រៀប ឡាក់ កា សត់ត្រា ម៉ះ យីស៊ូ គ្រិះ តាទីច ហង ឡាក់ អ៊ី ច្រាត់ ប៉ាហ្សឺ តាំបាង ពីង ង៉ាវ ឡាក់ ញឹក ប្រគំ អន់ កា អន់ដីស ។ សត់ត្រា អា អូ ត្រគ់ ច្រាត់ លូ ទៀក ចារ ម៉ូ អុះ យី ច្រាត់ លូ ប៉ាដាត់ ប៉ាលឹង ប្រើ៖ ប៊ិក កាតយ័ ឡាក់ ទី អាញ រ៉ុ ស ។ អូ ត្រគ់ សត់ត្រា ច្រាត់ ពីង អំហ្គោ ណោះ អុះ យី ច្រាត់ កាណុង ពុត ប៉ាណូស ។

៤ ញឹក កាប នីអៀ ខង ញឹក ម៉ឹង ប្រើ៖ ប៊ិក កាតយ័ កាខាក់ ញុន កា យីស៊ូ គ្រិះ ហង ។

៥ ញឹក អូ យីត ជា ញឹក អូ ប្រគំ ង៉ាវ ញ៉ា ញុន កា ឡា កោ ញឹក ទៅ អុះ យី ប្រើ៖ ប៊ិក កាតយ័ ឡាក់ ប្រគំ អន់ ញឹក អូ ប្រគំ ។

៦ ប្រើ៖ កា ប្រគំ អន់ ញឹក អូ ប្រគំ ង៉ាវ រ៉ះ ឡើង សាវ សាញ៉ា វែវ ពុត ណាវ ដេល ។ សាវ សាញ៉ា វែវ ពុត អា អូ ត្រគ់ ចាបាប់

ឡាក់ ប្រាក់ លូ សត់ត្រា ណោះ អុះ យី ញួន កា ប៉ាង៉ាត់ ប៉ាលីង ប្រ្លឹះ ខង ចាបាប់ ឡាក់ ប្រាក់ លូ សត់ត្រា ប្រ្លឹក់ អន់ ពូ តៅ ហះ កា ប៉ាង៉ាត់ ប៉ាលីង ប្រ្លឹះ ប្រ្លឹក់ អន់ ទី អាញ រ៉ុស។

៧ ចាបាប់ ឡាក់ ប្រាក់ ពីង អំប្លោ ទី តាតារ ក្លាក់ ខាក់ បះ សុន សាត អ៊ុស្រា អែរិល អូ អូ ហៃ ម៉្លះ ម៉ាត់ រក់ ម៉ូសេ ញួន កា តាតារ ក្លាក់ ឡាច់ ឡឹង ម៉្លះ ម៉ាត់ អែ យី ៖ សារ តាតារ ក្លាក់ ណោះ អែ បា ប៊ែត កេះណោះ ហ៊្យុង ណារ៉ុ។ * ផា ចាបាប់ ឡាក់ ប្រ្លឹក់ អន់ តៅ ទី សារ តាតារ ក្លាក់ ប៉ុប អា កេះ

៨ សាឡង់ កា ងារការ តែង ប៉ាង៉ាត់ ប៉ាលីង ប្រ្លឹះ ហើង ខាក់ ទី សារ តាតារ ក្លាក់ ក្លា ឡឹង អា ណារ៉ុ តះ។

៩ ផា ងារ អន់ ចាបាប់ ឡាក់ ប្រ្លឹក់ អន់ ប៉ាណូស ទី ថូត ណោះ ទី សារ តាតារ ក្លាក់ ប៉ុប អា កេះ សាឡង់ កា ងារ រះ សារ យីស៊ូ ឡាក់ ប្រ្លឹក់ អន់ កា ប៉ាណូស ដាក់ ត្រង់ ហើង ខាក់ ទី សារ តាតារ ក្លាក់ ក្លា ឡឹង អា ណារ៉ុ តះ។

១០ ផា ពិន ពៀប សារ តាតារ ក្លាក់ សើត ពែ លូ សារ តាតារ ក្លាក់ ឡាក់ កេង ខាក់ រ៉ប់ ដារ អា ណោះ ពិន ចឹង ផា សារ តាតារ ក្លាក់ សើត ពែ ណោះ ឡាក់ កា អូ ត្រត់ សារ តាតារ ក្លាក់ អុះ។

១១ ម៉ៅញ ណារ៉ុ ផា ចាបាប់ ឡាក់ អូ អែ លើយ ទី សារ តាតារ ក្លាក់ សាឡង់ កា សារ សាញ៉ា វែវ ពុត ណារ ឡាក់ អែ លើយ ហើង ខាក់ ទី សារ តាតារ ក្លាក់ ក្លា ឡឹង ណោះ ណារ៉ុ តះ។

១២ ញួន កា ញីន ទី សារ ម៉ឹង កាខាក់ នីអៀ ញីន កា ទី ពុត ខិន ខាក់ ដេល។

* ៣:៧ ៣:៧ បរ ហៃ សារ ឡាច់ (និក្ខមនំ) ៣៤:២៧-៣៥។

១៣ ញឹន អូ ប្រើគី ឡាក់ កា រតី ម៉ូសេ អុះ យី អើ អ្យក់ អញ្ញស៊ី ង តលី សាក្កុំ ម៉ុះ ម៉ាត់ ជៃ អន់ សុនសាត អ៊ីស្រាអែល ហៃ បីបី តា តារ ក្លាក់ ឡាច់ ឡឹង ម៉ុះ ម៉ាត់ អើ ឡាក់ ផះ ចឹង ប៉ាត់ ណោះ។

១៤ ហះកា សុនសាត អ៊ីស្រាអែល កាង កល់។ ទីល រប់ ដារ អា ផះ អន់ខៃ អាន សារ សាញ៉ា វែរ ពុត សាន់ដាប់ ណោះ អ្វី ទី អញ្ញស៊ីង កាន់ទឹង ពុត និះទៅ ដេល អូ ទី អ្យក់ ឡាច់ អុះ ខង ទី ដឹង យីស៊ី គ្រិះ អូ អ្យក់ ឡាច់ អញ្ញស៊ីង ណោះ។

១៥ ទីល រប់ ដារ អា ផា អន់ខៃ អាន សារ រតី ម៉ូសេ អ្វី ទី អញ្ញស៊ីង កាន់ទឹង ពុត អូ អន់ ហ្លង់។

១៦ ហះកា ប៉ាត់ ពូ រីល ណាំង តាំងឡា ពិន អញ្ញស៊ីង ណោះ ចឹង តាប៊ើះ ឡាច់ ឡឹង ពូ

១៧ ខង តាំងឡា ពិន យី ប៉ាដាត់ ប៉ាលីង ហះ ចារ ចំ ទី ប៉ាដា ត់ ប៉ាលីង ប្រ្លឹះ ចារ ណោះ ពិន វ៉ាវ៉ាច់ ឡឹង មូត ដេល។

១៨ ពិន ទិខ្ល ឡាក់ អូ ទី អញ្ញស៊ីង កាន់ទឹង ម៉ុះ ម៉ាត់ ពិន ផះ ហៃ សារ តាតារ ក្លាក់ ម៉ះ ប្រ្លឹះ បិកកាតយី ពិន កា ផះ ចឹង កេះ ឡាក់ កា អើ ដេល អន់ ទី សារ តាតារ ក្លាក់ ហើង ខាក់ ៗ ញុន កា ប៉ាដា ត់ ប៉ាលីង ប្រ្លឹះ បិកកាតយី។

៤

សារ រតី ប៉ូល អូ ក្លេះ ពុត រះ សារ ដាក់ ឡឹង យីស៊ី

១ ទីល នីណោះ ញឹន អូ ក្លេះ ពុត អុះ ញុន កា ប្រ្លឹះ បិកកាតយី តាប៉ាប តាប៉ុន មប ដារ អា អន់ កា ញឹន ប្រើគី។

២ ញឹន អូ ចៃ ប្រើគី ដារ ញ៉ា ឡាក់ អន់តុង អន់ទូក ឡាក់ ចឹង ប្រើគី អន់ តាយ្យស ណោះ អុះ ញឹន កា អូ ប៉ាលុ ពូ លូ អូ ប៉ាឡម៉ ប៉ានីរ

ប្រៀប: បិកកាតយ័ ដែល។ យី ញីន តាំបាង អន់ កា ប៉ាណូស ទិដ្ឋ
អន់ហ្គាល់ សារ តាទីច ទីប ប្រ័ត័ អន់ ពូ មីង ញីន ហះ ម៉ាត់ ប្រៀប:
បិកកាតយ័។

៣ ជា សារ ដាក់ ញីន រ៉ះ អ៊ែ អោន សាគីម យី អោន សាគីម
សារ៉ាប់ ដឹង កា មូត បក់ ត្រត់ តោ វ៉ាយ តោ រ៉ុង។

៤ កាប៉ាច់ មូត ណោះ ប្រៀប: បឹត ឡាក់ រ៉ាងហៃ អង់កក់ តេះ អា
អ៊ែ ប្រ័ត័ អន់ ពុត អន់ខៃ កើត ម៉ាម៉ាង អូ អន់ ប័ប តាតារ ពឹង សារ
ដាក់ រ៉ះ ឡឹង តាតារ ក្លាក់ ម៉ះ យីស៊ូ អ៊ែ ឡាក់ កា ប្រៀប: បិកកា
តយ័ គ្រីប នែវ។

៥ ញីន អូ រ៉ះ សារ ឡាកោ ញីន ទៅ អុះ យី ញីន រ៉ះ ជា យីស៊ូ
គ្រិះ ឡាក់ ពី តាំងឡា លូ យីត ជា ញីន បក់ ប្រ័ត័ ងារ កា អន់ដីស
ញន កា យីស៊ូ អា ហង

៦ ខង ប្រៀប: បិកកាតយ័ កាប ជា «ហត់ អន់ទី តាតារ ឡាច់ ឡឹង
ម៉ាម៉ាង»* ប្រៀប: កា តាក់ តាតារ កាណុង ពុត ញីន អន់ អន់ហ្គា
ល់ ឡាក់ៗ កាខាក់ ឡឹង សារ តាតារ ក្លាក់ ម៉ះ អ៊ែ ឡាក់ តាតារ
ឡាច់ ឡឹង ម៉ះ ម៉ាត់ យីស៊ូ គ្រិះ។

៧ ហះកា ញីន ទី ងារការ ឡាក់ ដាក់ កាខាក់ អា ពៀប ឡាក់ កា
ម៉ាស កាណុង កត់ កាអិល កៀ អន់ ប៉ាណូស ពឹង អង់កក់ តេះ អុះ
អន់តត់ ជា សារ អំរ៉ាញ អីញ កេង ខាក់ អា ឡាច់ ឡឹង ប្រៀប: អុះ
ត្រត់ ឡាច់ ឡឹង ញីន អុះ។

៨ ញីន ទី សារ ឡាបាក គ្រីប នែវ តាទីច ហះកា ញីន ចាក ឡា
ប៉ាក់ ម៉ាត់ ណារ៉ូ រ៉ាវ៉ាច់។ ញីន ទី សារ រ៉ូល រ៉េង តាទីច ហះកា
ញីន អ៊ែ ទី សារ មីង។

* ៤:៦ ៤:៦ ប័រ ហៃ កាណើត អង់កក់ តេះ (លោកុប្បត្តិ) ១:៣។

៩ ពូ ប្រឹក្ចី បាប ញ្ជិន តាទីច ហះកា ប្រ្លឹះ អូ អ្នាត ញ្ជិន អុះ។ ពូ ពិត សាប្ចាតិ ញ្ជិន តាទីច ហះកា ញ្ជិន អូ តោ អុះ។

១០ សារ ឡាបាក ទិ អា ពៀប ឡាក់ កា ញ្ជិន តោ អន់ខូ លូ យីស៊ូ រ៉ប ដាវ ភៀ អន់ ពូ ប័ប អាញ រ៉ុស ម៉ះ អើ អ្នែ ពឹង ឡាកោ ញ្ជិន។

១១ ញ្ជិន កា យីស៊ូ អា ហង បះ ញ្ជិន ផះ អ្នែ រ៉ុស អា ខុ ទី សារ តោ អ្នែ ហះ ដ៊ុរ លើយ ភៀ អន់ ពូ ប័ប អាញ រ៉ុស ម៉ះ អើ អ្នែ ពឹង ឡាកោ ញ្ជិន ឡាក់ អូ តោ។

១២ ណោះ ហង បះ ពឹង ឡាកោ ញ្ជិន ទី ដឹង សារ តោ ភៀ អន់ អន់ដីស ទី ដឹង អាញ រ៉ុស លើយ។

១៣ ញ្ជិន កា ពុត ញ្ជិន សៀ ត្រក់ ពួយ សារ ឡាក់ ពូ ទី ច្រាត់ រះ ផា «អាញ សៀ បះ អាញ កាប»† ញ្ជិន កា សៀ ដេល បះ ញ្ជិន កាប។

១៤ ញ្ជិន អូ អន់តត់ ផា ប្រ្លឹះ ឡាក់ តាត់ អង់រ៉ុស សីត យីស៊ូ អើ ចឹង តាត់ អង់រ៉ុស សីត ញ្ជិន ដេល អន់ខូ លូ យីស៊ូ លូ ចឹង ប៉ាណាំ ញ្ជិន ឡា អ្នែ ហះ សានែង អើ អន់ខូ លូ អន់ដីស ដេល

១៥ ខង សារ ទិ អា ទី កើត ពីះ ទី ខា សាំរ៉ាប់ កា អន់ដីស យី ប្រ្លឹះ ដាក់ ពុត កា ប៉ាណូស ហ៊ឹង អៀង ។ ភៀ អន់ ទី កាំឡាំង អៀង ហោក រត់ កា អើ ហ៊ឹង អៀង លូ ប៉ានេ សារ អំរ៉ាញ អីញ ម៉ះ អើ។

១៦ ខ អា ហង បះ ពុត ញ្ជិន អូ ក្លេច អុះ យ្លឹះ ឡាកោ ញ្ជិន ក្រា ត់ អូ ទី សាង កាតាម ហះកា កាណុង ពុត ញ្ជិន ទី សាង ហ៊ឹង ខាក់ រ៉ប ដាវ ដេល

† ៤:១៣ ៤:១៣ សារ អា ឡាច ឡឹង ផាប អញសើ ប៉ានេ ប្រ្លឹះ (ទំនុក/តម្លឹង) ១១៦:១០។

១៧ ខង សារ ឡាំបាក បាបិត បាបិត ឡាក់ ញីន ទី ដឹង ម៉ោញ ទ្រុអា ប្រឹក្តី អន់ កា ញីន ទី សារ ដាក់ កាខាក់ យី សារ ដាក់ ឡាក់ អ្វី លើយ ឡាក់ ចឹង ពៀប លូ កាណាគី ញ៉ា កា អូ ត្រត់។

១៨ ទីល នីណោះ ញីន អូ យីត ឡឹង កាណាគី ញ៉ា ឡាក់ ហៃ ប៉ប័ ណោះ អុះ យី យីត ឡឹង កាណាគី ញ៉ា ឡាក់ ហៃ អូ ប៉ប័ ខង កា ណាគី ញ៉ា ឡាក់ ហៃ ប៉ប័ អ្វី អូ ទុញ អុះ ហះកា កាណាគី ញ៉ា ឡាក់ ហៃ អូ ប៉ប័ ណោះ ចឹង អ្វី លើយ។

៥

១ ខង ពិន អូ អន់តត់ ផា ឡាកោ បាំងឡៃ ពិន អ្វី ពឹង អង់កក់ តេះអា ពៀប ឡាក់ កា វ៉ាណើះ ផា អើ ប៉ាក់ ពួក វ៉ាយ វ៉ា ពិន ចឹង ទី ឡាកោ បាំងឡៃ ណារ ពៀប ឡាក់ កា ហី អ្វី ពឹង ប្លែង ឡាក់ អ្វី លើយ ហី ណោះ អូ ត្រត់ ប្រឹក្តី លូ តី ប៉ាណូស អុះ យី ប្រឹះ បិ កកាតយ័ ឡាក់ ប្រឹក្តី ហី ណោះ។

២ កិញអៀ អា ពិន ខុ ង៉ាញ បិច កា ទី ឡាកោ បាំងឡៃ ណារ ពៀប ឡាក់ កា កាសិប ពៀត ខោ អារ ណារ។

៣ អ្យក់ កា ពិន ទី ឡាកោ បាំងឡៃ ណារ ដាក់ ហង ដែ អន់ ប៉ប័ ពិន ពៀប ឡាក់ កា អ្វី សាឡុន

៤ ខង ផះ អ្វី ទី ឡាកោ បាំងឡៃ អា ពិន ខុ ង៉ាញ លូ អុក ពុត ពិន អូ បិច អ្នត ឡាកោ បាំងឡៃ អា អុះ យី ពិន បិច កា ឡាកោ បាំងឡៃ ណារ ឡឹង ប្លែង ប៉ាតាង ឡាកោ បាំងឡៃ សាន់ ដាប់ អា កៀ អន់ អាញ រឹស តាក់ អង់ហ៊្យង កាណាគី ញ៉ា ឡាក់ អូ តោ អា។

៥ ប្រ្លឹះ បិកកាតយ័ តាំងឡា បាំងកើត ពិន ភ្ញី ចឹង ទី ឡាកោ
ណារ នីអៀ អើ កា អន់ ប៉ាងាត បាលឹង អើ ម៉ុត អ្នែ កាលុង ពុត
ពិន ដេល ភ្ញី អន់ ពិន អ្ន ឡាក់ៗ ជា ចឹង កើត នែវ អា។

៦ ទីល នីណោះ ញិន ទី ពុត ខិន លើយ ញិន អ្ន អន់តត់ ជា ផៈ
ញិន អ្នែ ទី ឡាកោ បាំងឡៃ អា ញិន អ្នែ ចាំងហាយុត ឡឹង យី
ស៊ី ឡាក់ ពី តាំងឡា ពិន។

៧ សារ ញិន ប្រ័តី ញិន កា ញិន សៀ អ្ន ត្រត់ ញិន កា ហៃ បំបំ
ណោះ អ្នះ។

៨ ទីល នីណោះ ញិន ទី ពុត ខិន លូ បិច ឡាច់ អន់ ចាំងហាយុ
ត ឡឹង ឡាកោ បាំងឡៃ អា កេះណោះ ឡា អ្នែ អន់ខូ លូ ពី តាំង
ឡា ពិន ឡុត ដាក់ ហ្គិត។

៩ យ្លឹះ ញិន ទី ឡាកោ បាំងឡៃ អា លើ អ្ន ទី ឡាកោ បាំងឡៃ
កាតាម កា ញិន ខំ ប្រ័តី អន់ ត្រត់ ពុត យីស៊ី

១០ ខង ពិន ទិខូ ចឹង ឡា អ្នែ ហះ ង្គីរ យីស៊ី គ្រិះ អន់ អើ តាត់
សិន សារ ភ្ញី អន់ ពិន ម៉ោញ ដូវ ៗ ទី រាំងរ៉ាន់ លើ ទី ថូត តាម
សារ ឡាក់ ទី ប្រ័តី ផៈ ឡាកោ បាំងឡៃ អ្នែ រីស អា យ្លឹះ ប្រ័តី
សារ ដាក់ លើ សារ អ្ន ដាក់ កាតាម។

សារ ប្រ្លឹះ រះកះ បារម ប៉ាណូស អន់ ត្រត់ លូ អើ

១១ ញិន កា ញិន អ្ន អ្សិល កូត អ្សុត កា យីស៊ី ឡាក់ ពី តាំងឡា
ពិន កេះ បះ ញិន ខំ អន់តត់ រះ កា ពូ អន់ សៀ ដេល។ ប្រ្លឹះ បិ
កកាតយ័ កា អន់ហ្គាល់ ពុត ញិន ដេល អាញ ម៉ឹង ជា កាលុង
ពុត អន់ដីស កា អន់ហ្គាល់ ពុត ញិន ដេល។

១២ ញីន អូ ប៉ានេ ឡាកោ ទៅ ហះ ម៉ាត់ អន់ដីស អុះ យី ញីន អន់ អន់ដីស ទី សារ ចឹង អេង កា ញីន ភៀ អន់ អន់ដីស ទី សារ តើល លូ ម្នត បក់ អ្នាត់ អេង ឡឹង សារ ញ៉ា ឡាក់ ប៉ាណូស ប៉ប អូ យីត ឡឹង សារ តែង កាណាង ពុត ណោះ អុះ។

១៣ ផា ពូ ផា កា ញីន ប៉ាណូស អូ ហ្លង់ អូ ហ្លី យី ញីន អូ ហ្លង់ ភៀ កា ប្រ្រះ បិកកាតយ័ លូ ផា ពូ ផា ញីន ឡាក់ ប៉ាណូស អូ អន់ហ្គាល់ សារ យច ត្រក់ យី ញីន អូ អន់ហ្គាល់ ភៀ កា អន់ ដីស ដេល

១៤ ខង ពុត បិច ចៃ យីស៊ូ គ្រិះ ប្រើ ញីន ញន កា ញីន ចាជ្រប ប៉ប ផា ទី ប៉ាណូស ម៉ោញ ដូរ តៅ ប៉ាតាង ប៉ាណូស ទីខូ ណោះ ហង បះ ប៉ាណូស ទីខូ ពៀប ឡាក់ កា តៅ ដេល។

១៥ អើ តៅ ប៉ាតាង ប៉ាណូស ទីខូ ភៀ អន់ បក់ អ៊ែរ រ៉ីស អូ ត្រក់ អ៊ែរ រ៉ីស សាំរ៉ាប់ កា ឡាកោ ទៅ អុះ យី អ៊ែរ រ៉ីស សាំរ៉ាប់ កា អើ ឡាក់ តៅ លូ រ៉ីស សីត សាំរ៉ាប់ កា អន់ខែ។

១៦ ទីល នីណោះ គីត អៀ តែង ម៉ាត់ ញីន អូ យីត ហៃ ពៀ គុន ឡាបៀប ប៉ាណូស អុះ យី ញីន យើយ យីត ហៃ យីស៊ូ គ្រិះ គុន ឡាបៀប ប៉ាណូស កាតាម ហះកា កិញអៀ អា ញីន អូ យីត ហៃ អើ គុន ឡាបៀប ប៉ាណូស ណារ អុះ។

១៧ ផា ពៀ ប្រ័គី ប៉ាសុន យីស៊ូ គ្រិះ បក់ ណោះ កើត ទី ពុត ណារ ហង។ សារ ញ៉ាៗ តែង ប៉ាអច់ ពៃ ហ៊្យង ទិ កេះ ហៃ សារ ទិណោះ កើត ណារ ឡុត។

១៨ សារ ទិ អា កើត ឡាច់ ឡឹង ប្រ្រះ បិកកាតយ័ ឡាក់ ទី រះកះ ប៉ារម ពិន អន់ ត្រក់ លូ អើ ញន កា យីស៊ូ គ្រិះ លូ អើ ប្រើ ញីន រះកះ ប៉ារម ប៉ាណូស អន់ ត្រក់ លូ អើ ដេល។

១៩ ប្រើ៖ បិកកាតយ័ ផ្ទះ រ៉ះកះ បារម ប៉ាណូស ពីង អង់កក់ តេះ អន់ ត្រត់ លូ អើ ញន កា យីស៊ូ គ្រិះ លូ អូ អ្សក់ យ៉ូ សារ ពូ ប្រើក៏ យច អុះ អើ កា រ៉ះ ប៉ានីរ អើ រ៉ះកះ ណោះ ពីង ញិន ដេល។

២០ ទីល នីណោះ ញិន ឡាក់ ប៉ាណូស រ៉ះ សារ ប៉ាតាង យី ស៊ូ គ្រិះ ឡាក់ កា ប្រើ៖ បិកកាតយ័ រ៉ះ កា អន់ដីស ពីង ញិន ដេល។ ញិន កា ឡោម អន់ដីស ប៉ាតាង យីស៊ូ គ្រិះ ជា ហត់ អន់ ត្រត់ លូ ប្រើ៖ ពិ។

២១ យីស៊ូ គ្រិះ អូ ទី សារ យច អុះ ហះកា ប្រើ៖ បិកកាតយ័ ប្រើ ក៏ អន់ អើ ទី សារ យច ប៉ាតាង ពិន ភ្ញៀ ប្រើក៏ អន់ ពិន ទី សារ ដាក់ ត្រង់ ឡាក់ ឡាច ឡឹង ប្រើ៖ បិកកាតយ័ ញន កា យីស៊ូ គ្រិះ ដេល។

៦

១ ញន កា ញិន ប្រើក៏ ង៉ារ អន់ខូ លូ ប្រើ៖ បិកកាតយ័ បះ ញិន អន់តត់ រ៉ះ កា អន់ដីស ជា ជៃ អ្សក់ សារ ប្រើ៖ ដាក់ ពុត កេះណោះ អ្នាត អន់ អូ ទី ខា

២ ខង អើ រ៉ះ ផោះ

«អាញ ប្រើក៏ ព្យយ សារ អន់ដីស ម៉ន់ ផ្ទះ រ៉ុងរ៉ាំង ចំ ឡាក់ ត្រត់ ពុត អាញ
អាញ តង់ អន់ដីស ប៉ាត់ ដាវ អាញ កាំឡុត់ ត្រត់ តង់ អន់ ដីស ពៃ»។*

ហៃ រ៉ុងរ៉ាំង ឡាក់ ត្រត់ ពុត ប្រើ៖ ណោះ យី កិញ អៀ អា ហង។ ដាវ អា ហង ឡាក់ ដាវ ប្រើ៖ បិកកាតយ័ ត្រត់ តង់ អន់

* ៦:២ ៦:២ សារ អា ឡាច ឡឹង អេសាយ ៤៩:៨។

ដីស។

៣ ញីន អូ បិច ប្រើគី សារ ញ៉ា ឡាក់ ប្រើគី អន់ កា ញើ អុក ពុត អ្នក សៀ អុះ ភ្លើ ជែ អន់ ទី ពូ កាប បាំង អាស កា ងារ ញីន អា។

៤ កាណុង ងារ ទិណោះ ញីន តាំបាង អន់ ពូ ប៉ប ជា ញីន ប្រើគី ងារ កា ប្រើ តាទីច ឃើ ញីន ដាម អត់ កាខាក់ ទីប ទី សារ ឡាំបាក ថុក ញ៉ាក។

៥ ពូ ពិត សាប្លាតី ពូ ចែត ញីន ពីង ខុក ពូ ប៉ាណាំ គូប ប៉ាសាំង លូ ញីន វ៉ាចក់ វ៉ាចល់។ ញីន ប្រើគី ងារ ភ្លើ ភ្លាំង កាខាក់ អូ ទី តែប អូ ទី សាណា សា។

៦ ញីន កា តាំបាង ពុត ដាក់ ត្រង់ សារ អូ ហ្លង់ លូ ពុត អត់ សាំ វ៉ាញី ញីន កា ប្រើគី ដាក់ កា ពូ ញុន កា ប៉ាងាតី ប៉ាលីង ប្រើ ដាក់ កាខាក់ ទីប ទី ពុត បិច ចៃ អូ ពូង អុះ។

៧ ញីន កា រះ សារ តាទីច លូ ទី សារ អំវ៉ាញ អីញ ប្រើ បិកកា តយី។ ញីន កា អ្យក់ សារ ដាក់ ត្រង់ ប្រើគី ឡាក់ កា ដាវ ប្រើគី ឡាក់ កា ខែល។

៨ បក់ អន់ដា អ៊ុល កូតី កា ញីន បក់ អន់ដា សាតោះ ញីន បក់ អន់ដា កាប ពោ បក់ អន់ដា ប៉ានេ ញីន ដេល។ ពូ ឃឹត ជា ញីន ឡាក់ ប៉ាណូស ប៉ាង់ល់ ប៉ាលុ ពូ ហះកា តាទីច អើ ញីន ឡាក់ ប៉ាណូស ដាក់ ត្រង់។

៩ ពូ ឃឹត ជា ញីន ញើប ឡាក់ កា ប៉ាណូស អូ ទី ញើ អន់ហ្គាល់ ហះកា ប៉ាណូស ទីខូ កា អន់ហ្គាល់ ញីន ដេល។ ពូ ឃឹត ជា ញីន ឡាក់ កា ប៉ាណូស ក្យាមី ចឹង តៅ ហះកា ញីន អ៊ែរ រីស ដេល។ ពូ ពិត សាប្លាតី ញីន ហះកា ញីន អូ តៅ អុះ។

១០ ពូ សាមីគី ជា ញីន ចឹង អុក ពុត ញើក ហះកា ពុត ញីន រីត់

លើយ។ ញីនឡាក់ កា ប៉ាណូស តាបាយ កាសត់ ហះកា ញីន ប្រើក់ អន់ កា ប៉ាណូស អៀង កើត ប្រ្រឹះ ប៉ាតុរដំ។ ញីនឡាក់ កា អូទី កាណាត់ ញ៉ា អុះ ហះកា ញីន ទី ត្រីប នៃវ។

១១ អី អុះ មី ពឹង មៀង កូរិនថូ: ញីន កាកាប លូ អន់ដីស ត្រង់ ៗ ញុន កា ញីន ទី ពុត ដាក់ ឡាហោង កា អន់ដីស។

១២ ញីន អូទី ពុត សាំងអែក សាំងអែក កា អន់ដីស អុះ យី អន់ ដីស ឡាក់ ទី ពុត សាំងអែក សាំងអែក។

១៣ អាញ កាកាប លូ អន់ដីស ឡាក់ កា អាញ កាកាប លូ គន សោ អាញ ទៅ: ហត់ អន់ ទី ពុត ឡាហោង ឡាក់ កា ញីន ដាក់ កា អន់ដីស ដេល។

សារ ត្រត់ ប្លាថ៍ ឡាកោ អ្នែ តាង ឡីង ប៉ាណូស អូ ដាក់

១៤ ដៃ ប្រើក់ គូប លូ មូត បក់ អូ សៀ ប្រ្រឹះ។ ញ៉ា សារ ដាក់ លូ សារ អូ ដាក់ ចឹង អ្នែ អន់ខូ លូ គូប កើត ដេល ប? ញ៉ា តាតារ លូ ម៉ាម៉ាំង អ្នែ អន់ខូ ដាក់ ដេល ប?

១៥ ញ៉ា យីស៊ូ គ្រិះ លូ ប្រ្រឹះ ប៊ីត សាតាំង † អ្នែ អន់ខូ លូ គូប កើត ដេល ប? ញ៉ា បក់ សៀ ប្រ្រឹះ លូ បក់ អូ សៀ ប្រ្រឹះ ត្រត់ លូ គូប ដេល ប?

១៦ ញ៉ា ហ៊ូប ប្រ្រឹះ ប៊ីត អ្នែ កាណុង រោង រ៉ាម៉ះ ប្រ្រឹះ ប៊ីកកា តយ័ ត្រត់ ដេល ប? ពិន ទីខូ ឡាក់ រោង រ៉ាម៉ះ ម៉ះ ប្រ្រឹះ ឡាក់ ទី អាញ រីស ឡាក់ កា អែរ រះ ផាះ

«អាញ ចឹង ម៉ុត អ្នែ អន់ខូ លូ អន់ខែ ទីប ចាក លូ អន់ខែ ដេល

† ៦:១៥ ៦:១៥ សាតាំង ពៀត គុល «បេលៀល»។

អាញ ចឹង ប្រឹក្ចី ប្រ្រឹះ អន់ខែ
កេះណោះ អន់ខែ ចឹង ប្រឹក្ចី ប៉ាសុន អាញ ដេល»។‡

១៧ ណោះ ហង បះ ប្រ្រឹះ បិកកាតយ័ កាប ផោះ
«ហាក់ ឡាច់ ឡឹង ពូ ណោះ ពិ
លូ ប្លាច៍ ឡាកោ អែ តាង ឡឹង ពូ
លូ ដៃ សាប៉ាក់ កាណាគី ញ៉ា ឡាក់ អូ ដាក់ S
ណោះ អាញ ចឹង ហាប់ អន់ដីស។

១៨ អាញ ចឹង ប្រឹក្ចី ពី អន់ដីស
កេះណោះ អន់ដីស ចឹង ប្រឹក្ចី គន កាម៉ាក់ គន អង់កាន់ អាញ
ដេល»។
អា ហង ប៉ានីរ ប្រ្រឹះ បិកកាតយ័ ឡាក់ ទី អំរ៉ាញ អីញ កេង ខាក់។
*

៧

១ អី អុះ ម៉ី ឡាក់ ញីន បិច ចៃ ញន កា ពិន ទី ប៉ានីរ ប្រ្រឹះ សា
ញ៉ា កេង ខាក់ នីអៀ កេះ ពិន ត្រគ់ បិនពែង ពុត អន់ ដាក់ ត្រង់
អន់ រ៉ាវ៉ាច់ ឡឹង សារ បីត អិក គ្រីប នែរ ទីប តែង ឡាកោ ប៉ាងឡៃ
ទីប តែង ប៉ាដាត ប៉ាលឹង ភៀ អន់ ដាក់ កាខាក់ គ្រីប នែរ សាំរ៉ាប់
កា ប្រ្រឹះ ញន កា អ្សិល កូត៍ អ្សុត កា អែ។

សារ រតី ប៊ូល ហោក រតី

‡ ៦:១៦ ៦:១៦ សារ អាឡាច់ ឡឹង ចាបាប់ មូត លេវី (លេវីនីយ) ២៦:១២។ បំរហៃ
អេសេគៀល ៣៧:២៧ដេល។ S ៦:១៧ ៦:១៧ សារ អា ឡាច់ ឡឹង អេសាយ
៥២:១១។ * ៦:១៨ ៦:១៨ សារ អា ឡាច់ ឡឹង ២ សាំយូអែល ៧:១៤។

២ អ្យក៏ អន់ដីស ដាក់ ពុត កា ញីន ណើ ញីន អូទី ប្រឹក៏ យច លូ ញើ អុះ អូទី ប៉ាណាំ ញើ ប្រឹក៏ យច ទីប អូទី ប៉ាលុ ប៉ាងល់ ញើ ដេល។

៣ អាញ កាប នី អៀ អូ ត្រត់ អាញ បិច អ្យក់ យ៉ូ អន់ដីស អុះ ខង អាញ រ៉ះ កា អន់ដីស កេះ ផា ញីន បិច ចៃ កា អន់ដីស លូ សាឡាក់ តោ អន់ខូ លើ អ៊ែ រីស អន់ខូ លូ អន់ដីស។

៤ អាញ ខីន កា អន់ដីស កាខាក់ អាញ កា តីស ម៉ុះ អ្នកត់ អេង ញន កា អន់ដីស ដេល ទីប អាញ កា ហើយ ពុត ញើក ខាក់ ដេល។ អាញ កា ទីសារ ហោក រីត់ កាខាក់ យ៉ះ ញីន ទីសារ ឡាំបាក អៀង កាតាម។

៥ ឡឹង ញីន ទីល ប៉ាក់ ខេត ម៉ាសេដូន ឡាកោ ប៉ាងឡៃ ញីន អូទី រ៉ាឡូវ អុះ។ ញីន ទីសារ ឡាំបាក គ្រីប នែវ លូ ពូ ប្រឹក៏ បាប ញីន កាណុង ពុត ញីន កា ទីសារ អ្យក ហ្យឹក។

៦ ហះកា ប្រឹះ បិកកាតយ័ ឡាក់ ខុ ប៉ាឡោម ពុត ពូ ឡាក់ ថុក ពុត អ៊ែ ប៉ាឡោម ពុត ញីន ដេល ញន កា ទីតុះ ពីះ ទីល ប៉ាក់ ញីន។

៧ ញីន ហើយ ពុត អូ ត្រត់ ដឹង កា ទីតុះ ពីះ ទីល ប៉ាក់ ញីន ណោះ អុះ យី ញន កា អន់ដីស ប៉ាងហោក ពុត អ៊ែ ដេល។ អ៊ែ រ៉ះ ផា អន់ដីស បិច បប័ អាញ ខាក់ លូ អន់ដីស ឡាច់ ទៀក ម៉ាត់ ទីប អ្យក់ ពុត ចៃត បិច រ៉ះកះ ប៉ារម អន់ ត្រត់ លូ អាញ ខ អា ហង បះ ប្រឹក៏ អន់ អាញ ហើង ហោក រីត់ កាខាក់។

៨ ផា សារ អាញ ប្រាក់ កាណុង សត់ត្រា ណោះ ប្រឹក៏ អន់ កា អន់ដីស អុក ពុត កា អាញ អូ ថុច អុះ ហះកា អន់ ទ្រួល ពៃ

អាញ ថុច ដេល ខង អាញ ប័ប័ ជា សត្រា ណោះ ប្រ័គី អន់
កា អន់ដីស អុក ពុត យ្រ័: បៀត ដាវ កាតាម។

៩ កិញអៀ អា អាញ ហោក រីត អូ ត្រត់ ញន កា អន់ដីស ទី
សារ អុក ពុត អុះ យី ញន កា សារ អុក ពុត ប្រ័គី អន់ កា អន់
ដីស ប៊ុនពែង ពុត ពៀក។ សារ អន់ដីស អុក ពុត នីអៀ ត្រត់ លូ
ប្រ័: បិកកាតយ័ ម៉ាត់ អន់ដីស អូ លុប ញា ញន កា ញិន អុះ

១០ ខង សារ អុក ពុត ឡាក់ ត្រត់ ពួយ ពុត ប្រ័: បិកកាតយ័ នី
អៀ ប្រ័គី អន់ ពិន ប៊ុនពែង ពុត ពៀក ភៀ ទី ប្រ័: តង ័ សារ នៃរ
អា អូ ត្រត់ ថុច អុះ។ ហះកា សារ អុក ពុត គុន ប៉ាណូស អូ សៀ
ប្រ័: ប្រ័គី អន់ តៅ។

១១ ហត់ យីត ហៃ សារ អុក ពុត ឡាក់ ត្រត់ ពួយ ពុត ប្រ័: បិ
កកាតយ័ នីអៀ ទី ខា កា អន់ដីស នីចម៍ អន់ដា? យី ប្រ័គី អន់
អន់ដីស អ្យក់ ពុត ចែត បិច រ៉ាវ៉ាច ឡឹង សារ អូ ដាក់ ណោះ ប្រ័
គី អន់ អន់ដីស យច ពុត លូ សារ ណោះ លូ ទី ពុត អ្យត កា ទី
ថុត យី ប្រ័គី អន់ អន់ដីស បិច ប័ប័ អាញ អន់ដីស កា ចែត ថុត
បក់ ប្រ័គី សារ អូ ដាក់ ណោះ ដេល។ សារ ទី អាតាំបាង ជា អន់
ដីស ទី ប្រ័គី គ្រិប ដាវ ភៀ ចឹង ដាក់ ណារ កាណុង សារ អា។

១២ ទីល នីណោះ ខ ឡាក់ អាញ ច្រាត់ ប៉ាហ្សី ប៉ាត់ អន់ដីស អូ
ត្រត់ ញន កា បក់ ប្រ័គី អូ ដាក់ លើ ញន បក់ ទី សារ ពូ ប្រ័គី អូ
ដាក់ ណោះ អុះ អាញ ច្រាត់ ប៉ាហ្សី ប៉ាត់ អន់ដីស ភៀ អន់ អន់
ដីស អូ ហ្លង ជា អន់ដីស អ្យក់ ពុត ចែត កា ញិន តាទីច ហះ ម៉ាត់
ប្រ័: បិកកាតយ័។

១៣ សារ អា ហង ឡាក់ ប៉ាងហោក ពុត ញិន ហះកា ក្វា ឡឹង

អាណាវ្តីន ទី សារ ហោក រីគំ ហ៊ឹង ខាក់ ញន កា ប័ប័ ទីតុះ ទី សារ ហោក រីគំ ញន កា អន់ដីស ប្រើគំ អន់ អែ ហើយ ពុត។

១៤ អាញ ប៉ានេ អន់ដីស រះ កា អែ ពែ អាញ កា អូ តាយួស កា អែ ដេល។ អន់ដីស អូ អន់តត់ ជា គ្រីប សារ ញីន រះ កា អន់ ដីស ត្រត់ តាទីច ហង ទីតុះ កា អូ អន់តត់ ដេល កា គ្រីប សារ ញីន ប៉ានេ អន់ដីស រះ លូ អែ កា ត្រត់ តាទីច និះទៅ ដេល។

១៥ ផ្ទះ អែ កាចាំង កា សារ អន់ដីស ទិខូ អ្យក់ ពុត ចែត រ៉ាប សៀ អែ លូ រ៉ាងហៃ អែ ទីប អ្យល កូត អ្យត អែ កា បិច ចៃ កា អន់ដីស ហ៊ឹង ខាក់។

១៦ អាញ ហោក រីគំ ខាក់ ខង អាញ មីង អន់ដីស គ្រីប សារ ទិណោះ។

៨

សារ រីគំ ប៊ូល បិច កា មូត មៀង កូរិនថូះ តង អន់ លៀន កា ពូ អៀង

១ អី អុះ មី ញីន ប័រ រះ កា អន់ដីស ឡឹង សារ ប្រើៈ បិកកាយ ដាក់ ពុត កា ក្រុំ ហៀន សារ អែ អែ ពីង ខេត ម៉ាសេដូន ពីង ចារ អន់ទៀត។

២ យៈ អន់ខៃ ទី សារ ឡាបាក អៀង នីចម កាតាម អន់ខៃ អែ កា ទី សារ ហោក រីគំ ខាក់ យៈ អន់ខៃ ថុក ញ្ញាក តាបាយ កាសត់ កាតាម កា អន់ខៃ ប៉ាកូលូត អន់ កា ពូ អៀង ដេល។

៣ អាញ ប័ប័ ម៉ាត់ អាញ តាំងឡា អន់ខៃ ណោះ អន់ លៀន តាម អន់ខៃ ទី លូ អន់ ទី ពុត លីះ ឡឹង អន់ខៃ ទី សា។

៤ អន់ខែ ឡោម ប៉រ ហះ ញីន អន់ អន់ខែ ម៉ុត ប្រើ ដ៏រ អា អន់ ខ្ល យី ដ៏រ ប៉ាហ្សឺលៀន អន់ កា ប៉ាសុន ប្រើ: ឡាក់ ថុក ញ៉ាក។

៥ អន់ខែ ប្រើ ឆីអៀលី: ឡឹង សារ អាញ ម៉ុង សាំ សាត់ ប៉ាន់ ដា អន់ខែ មម ឡាកោ កា ប្រើ: ប៊ិកកាតយី កេះណោះ: អន់ខែ មម ឡាកោ ប្រើ ដ៏រ កា ញីន សារ អា ត្រត់ ពួយ ពុត ប្រើ: ប៊ិក កាតយី ដេល។

៦ ខ អា ហង បះ ញីន ប្រើ ទីតុះ ឡាំ តាត់ អង់កេះ ដ៏រ ចាក ប៉ាតុំ លៀន ឡឹង អន់ដីស ឡាក់ កា អ៊ែ ផះ ប្រើ ប៉ាន់ដា ពែ កេះ។

៧ អន់ដីស អ៊ូ អៀង គ្រីប សារ ឡាក់ កា សារ សៀ ទី ប៉ានីរ ពីរ កាង អ៊ូ ហ្លង់ អៀង ទី ពុត ត្រាំង គ្រីប នែវ លូ ទី ពុត ប៉ុច ចៃ កា ញីន ដេល ទីល នីណោះ: ហត់ អន់ ដ៏រ អន់ លៀន អា អន់ ទី អៀង និះទៅ ដេល។

៨ អាញ កាប នីអៀ អ៊ូ ត្រត់ ប៉ាំងខំ អន់ដីស អុះ អាញ ក្រាន់ កា ប៉ុច យីត ហៃ ពុត អន់ដីស ប៉ុច ចៃ តាទីច ប ទីល នីណោះ: អាញ កាប ឡឹង សារ ម្នុត ខេត ម៉ាសេដួន ណោះ: ឡាក់ ទី ពុត ត្រាំង ដេល

៩ ខង អន់ដីស អន់ហ្គាល់ សារ យីស៊ូ គ្រិះ ដាត់ ពុត កា ពិន កេះ យី: អ៊ែ ប្រើ: ប៉ាតុរង័ កាតាម អ៊ែ ប៉ាស្រុ ឡាកោ កេះ ប៉ាណូស តាបាយ កាសត់ ញុន កា អន់ដីស ភៀ អន់ អន់ដីស កើត ប្រើ: ប៉ាតុរង័ ញុន កា សារ តាបាយ កាសត់ ម៉ះ អ៊ែ។

១០ អាញ យីត ដា ដ៏រ ប៉ាហ្សឺលៀន អា ទី ខា សាំរ៉ាប់ អន់ដីស តាំងឡា។ សាណាំ សើត អន់ដីស ប៉ាន់ដា ប្រើ ដ៏រ អា អន់ឡូ ល ឡឹង ពូ អ៊ូ ត្រត់ ដឹង ណោះ: យី អន់ដីស ទី ពុត ប៉ុច ប្រើ អន់

ទ្រូល ឡើង ពូ ដេល។

១១ ទីល នីណោះ ហាក់ អន់ដីស តាក់ អង់កេះ ដារ អា កិញអៀ ហង ពិឡាក់ កា អន់ដីស ទី ពុត បិច ប្រឹក្ចី ឡើង អន់ទ្រូល ពៃ តាម កាណាគី ញ៉ា ឡាក់ អន់ដីស ទី

១២ ខង ផា ពិន ទី ពុត បិច តង ពូ ប្រឹះ ត្រត់ ពុត ហង ប្រឹះ ចឹង យីត ពូយ កាណាគី ញ៉ា ពិន ទី អូ ត្រត់ ពូយ កាណាគី ញ៉ា ពិន អូ ទី អុះ។

១៣ ហះកា អាញ អូ ប្រើ អន់ដីស តង ពូ អន់ទៀត និះ ប្រឹក្ចី អន់ កា អន់ដីស ទៅ ទី អូ ទី កាណាគី ញ៉ា ណោះ អុះ យី ក្រានី កា អន់ ទី សាមើ គូប សោប បគី កេះ។

១៤ រ៉ប់ ដារ អា អន់ដីស ទី វ៉ាស អៀង កេះ ទីល នីណោះ ត្រ គត់ ពូ ឡាក់ ថុក ញ៉ាក។ ប៉ាក់ ពូ ទី អៀង កេះ ណោះ ពូ ចឹង តង អន់ដីស ឡុត កាណាគី ញ៉ា ឡាក់ អន់ដីស អូ ទី ភៀ អន់ ទី សាមើ គូប សោប ដេល

១៥ ឡាក់ កា សារ ពូ ច្រាត់ រ៉ះ ផា «បក់ ទូញ អៀង កា អូ ទី អៀង តាឡាមី អុះ បក់ ទូញ បើត កា អូ ខ្លះ ដេល»*។

សារ រតី ប៉ូល ប្រើ ពូ ហាប់ ទីតុះ

១៦ ប៉ានេ ប្រឹះ បិកកាតយី ឡាក់ ប្រឹក្ចី អន់ ទីតុះ ទី ពុត អ្សក់ ពុត ចែត បិច តង អន់ដីស ឡាក់ កា ញីន ដេល។

១៧ អើ កា ចៃ ប្រឹក្ចី ពូយ សារ ញីន យរ ក្លា ឡើង អា ណារ អើ ទី ពុត ត្រាំង ខាក់ យី អើ តាំងឡា ទី ពុត បិច ឡាក់ ប៉ាក់ ចារ អន់ ដីស។

* ៨:១៥ ៨:១៥ សារ អា ឡាច់ ឡើង សារ ឡាច់ (និក្ខមនំ) ១៦:១៨។

១៨ ញីន ប្រើ កាំឡាំង ញីន ម៉ោញ ដូរ ឡាំ អន់ខូ លូ អើ ប៉ាណូ សណោះ ក្រុំ ហៀន សារ ប្រើ: គ្រឹប ចារ ប៉ានេ អើ ខង អើ ចាក រះ សារ ដាក់ ឡឹង ប្រើ:។

១៩ អូ ត្រក់ ដឹង ណោះ អុ: យី មូត ក្រុំ ហៀន សារ ប្រើ: កា រើស អ្យក់ អើ អន់ ឡាំ អន់ខូ លូ ញីន កាណុង ងារ ទ្រុង ឡាំ លៀន ពូ អន់ អា ដេល ញីន ប្រគំ ងារ អា ភៀ អន់ ប្រើ: បិកកាតយ័ លោ លែង សិច លូ ភៀ តាំបាង ឡឹង សារ យីត ដាក់ ម៉: ញីន ដេល។

២០ ញីន ប្រគំ នីអៀ ភៀ ជេ អន់ ពៀ បាំងអាវ ឡឹង សារ ចឹក លៀន អៀង ឡាក់ ពូ អន់ អា

២១ ខង ញីន បិច ប្រគំ ងារ ដាក់ អូ ត្រក់ ដឹង ហះ ម៉ាត់ ប្រើ: បិកកាតយ័ អុ: យី ហះ ម៉ាត់ ប៉ាណូស ទិខូ ដេល។

២២ ញីន កា ប្រើ កាំឡាំង ញីន ម៉ោញ ដូរ ណារ ឡាំ អន់ខូ លូ មូត ពៀរ ដូរណោះ ដេល។ ញីន កា ឃើយ សាក់ ហៃ ពុត ពៀក អើ អៀង ទង កេះ លូ អូ អន់តត់ ជា អើ ទី ពុត ត្រាំង ប្រគំ ងារ កា ខាក់។ កិញអៀ អា អើ ទី ពុត ត្រាំង ហឹង ខាក់ ខង អើ ម៉ឹង អន់ដីស កាខាក់ ដេល។

២៣ កាប៉ាច់ ទីតុ: អើ ឡាក់ គូប អាញ ប្រគំ ងារ អន់ខូ លូ អាញ សាំរ៉ាប់ កា អន់ដីស។ កាប៉ាច់ មូត ពៀរ ដូរ ណារ យី មូត បក់ ប្រគំ ងារ ប៉ាតាង ក្រុំ ហៀន សារ ប្រើ: ភៀ អន់ យីស៊ូ គ្រិះ លោ លែង សិច។

២៤ ទីល នីណោះ: ហត់ អន់ដីស តាំបាង ពុត បិច ចៃ កា អន់ខៃ ប៉ែង ដូរ ភៀ អន់ ក្រុំ ហៀន សារ ប្រើ: ប៉ាក់ ចារ អន់ទៀតៗ អូ

អន់តក់ ជា អន់ដីស ទី ពុត បិច ថៃ តាទីច លូ ភៀ អន់ អន់ខៃ ប៉ៃ
ង ដូរ អុ អន់តក់ ជា សារ ឡាក់ អាញ ប៉ានេ អន់ដីស រ៉ះ កា អន់ខៃ
ណោះ យី សារ ត្រក់ តាទីច។

៩

សារ ប៉ាតុំ លៀន តង់ មូត សៀ អ្វៃ ពីង មៀង យេរូសាឡឹម

១ កាប៉ាថ សារ ប៉ាហ្សឺ លៀន ឡាក់ តង់ មូត ប៉ាសុន ប្រ្រះណោះ
អូ កូមី កា អាញ ប្រាក់ សត់ត្រា រ៉ះ កា អន់ដីស អុ:

២ ខង អាញ អុ កេះ ជា អន់ ដីស ទី ពុត បិច តង់ ពូ
ណោះ។ អាញ កា ប៉ានេ អន់ដីស រ៉ះ កា មូត អ្វៃ ពីង ខេត ម៉ា
សេដូន ជា «អុ: មី អ្វៃ ពីង ខេត អាខៃ * អន់ខៃ ទ្រៀម ចឹង អន់
លៀន ឡឹង សាណាំ សើត កេះ»។ ពុត ត្រាំង ម៉ះ អន់ដីស កា ប្រ័
គី អន់ កា ពូ អៀង ដូរ ទី ពុត បិច ប្រ័គី ពូយ ដេល។

៣ អាញ ប្រើ កាំឡាក់ ញីន ប៉ែង ដូរ ឡាក់ ភៀ អន់ ពូ ប៉ប ជា សារ
អាញ ប៉ានេ អន់ដីស ពីង សារ អា អូ យច អុ: ខង ប៉ាក់ អាញ
ទីល ទៀ អន់ដីស ទី ទ្រៀម លៀន កេះ។ ឡាក់ កា អាញ រ៉ះ តា
ទីច។

៤ ជា អុ: មី ពីង ខេត ម៉ាសេដូន អន់ខៃ ឡាក់ អន់ខុ លូ អាញ ជា
អន់ខៃ ប៉ប អន់ដីស បើ ទ្រៀម លៀន ញីន ចឹង តាយុស ញុន កា
ញីន មីង អន់ដីស តាឡាក់ លូ អុ ត្រក់ ដឹង ញីន អុ: ចឹង តាយុ
ស អន់ដីស កា តាយុស ដេល។

៥ ខ អា ហង បះ អាញ យីត ជា ត្រក់ អន់ កាំឡាក់ ញីន ឡាក់ ប៉ាក់
ចារ អន់ដីស អន់ទ្រូល ឡឹង អាញ ភៀ ទ្រៀម លៀន ឡាក់ ត្រក់

* ៩:២ ៩:២ មៀង កូរិនថូ: អ្វៃ ពីង ខេត អាខៃ។

តង់ ពូ ណោះ អន់ កេះ ឡូត ឡាក់ អន់ដីស ទី សាញ៉ា ពៅ។ ប៉ាក់ អាញ ឡាក់ ទីល កេះ អាញ ចឹង បំបំ ជា អន់ដីស ប៉ាក់ លៀន ញន កា ពុត បិច ប្រើគី អូ ត្រុត ញន កា អាញ បាំងខំ អុះ។

៦ អាញ បិច កាប នីអៀ ពៀ ប្រើគី មីរ ចិ បក់ ណោះ កា ចឹង ទី ពៀ បើត ដេល ពៀ ប្រើគី មីរ តីស បក់ ណោះ កា ចឹង ទី ពៀ អៀង ដេល។

៧ ទីល នីណោះ ហាក់ អន់ដីស ប្រើគី ពួយ តាម ពុត ឡាក់ អន់ ដីស ទី យីត កេះ។ អូ ត្រុត ប្រើគី ញន កា ហ្វាច តាមៀន លូ បាំង ខំ ពុត អុះ ខង ប្រើ: បិច ចៃ កា ប៉ាណូស ចំ ឡាក់ អន់ កាណាក់ ញន កា ពុត ហោក រីត។

៨ ប្រើ: អូ អន់ សារ ដាក់ អៀង គ្រីប នៃវ កា អន់ដីស ភៀ អន់ អន់ដីស ទី គ្រីប កាណាក់ ញ៉ា ឡាក់ អន់ដីស តងកាន លើយ ទីប អៀ សល់ អៀង សាំរ៉ាប់ តង់ ពូ អន់ទៀត ដេល

៩ ឡាក់ កា ពូ ទី ប្រាក់ រះ ផាះ

«ប៉ាណូស ដាក់ អន់ កា ពូ តាដោះ

អើ ដែក អន់ កា ម្នត តាបាយ កាសត់

សារ ដាក់ ត្រង់ ម៉ះ អើ អៀ លើយ»†។

១០ ប្រើ: ឡាក់ អន់ តីល ពៀ កា បក់ សាមូល តប់ លូ អន់ សាណា កា ពូ អើ កា ចឹង អន់ អន់ដីស ទី រ៉ាស អៀង ធម ណារ៉ូ ម៉ាក់ អន់ ដីស ចឹង អូ អន់ កា ពូ ហើង អៀង ណារ៉ូ ដេល។

† ៩:៩ ៩:៩ សារ អា ឡាច ឡឹង ជាប់ អញសើ ប៉ានេ ប្រើ: (ទំនុក/តម្កើង) ១១២:៩។

១១ ទីល នីណោះ ប្រ្រឹះ ចឹង ប្រ្រឹក អន់ អន់ដីស កើត ប្រ្រឹះ ប៉ាតុរវង់ គ្រីប នែរ ភឿ អន់ អន់ដីស អ្នក តង់ ពូ លើយៗ លូ អន់ ពូ អន់ទៀត ហោក រីត់ កា ប្រ្រឹះ បិកកាតយ័ ប៉ាត់ ញិន ជិន លៀន អន់ដីស ប៉ាហ្សឺណោះ

១២ ខង ង៉ារ ចាក ប៉ាតុំ លៀន អា អូ ត្រត់ ដឹង កា តង់ ប៉ាសុន ប្រ្រឹះ កាណុង សារ អន់ខែ តងកាន ណោះ អុះ យី ប្រ្រឹក អន់ អន់ខែ ហោក រីត់ កា ប្រ្រឹះ បិកកាតយ័ កាខាក់ ដេល។

១៣ ញន កា អន់ខែ ចឹង បំបំ ង៉ារ អន់ដីស តង់ អា អន់ខែ ចឹង ប៉ាណាំ គូប ប៉ានេ ប្រ្រឹះ បិកកាតយ័ ខង អន់ដីស អ្សិល កូត៍ ប្រ្រឹក ពួយ យីស៊ូ គ្រិះ ទីប អន់ដីស រះ ជា សៀសារ ដាក់ ឡឹង អ៊ែរ កេះ ណោះ អន់ លៀន តុត អៀង កា អន់ខែ លូ កា ពូ ទីខូ ដេល។

១៤ អន់ខែ ចឹង ម៉ន់ ឡោម ប្រ្រឹះ អន់ កា អន់ដីស ទីប ទី ពុត បិច ចៃ ញន កា ពុត ដាក់ កាខាក់ ម៉ះ ប្រ្រឹះ ឡាក់ អ៊ែរ តាំបាង ពីង អន់ដីស។

១៥ ប៉ានេ ប្រ្រឹះ បិកកាតយ័ ឡាក់ អន់ សារ ដាក់ កាខាក់ អូ ទី កាណាក់ ញ៉ា ចឹង អ្នក ប៉ាន់ដីប ទី អុះ។

១០

សារ រតី ប៉ូល តើល កា បក់ ច្រោម អ៊ែរ

១ សាំយ៉ាំង អាញ ពិ ពូ កាប ផា ផះ អាញ អ្វែ អន់ខូ លូ អន់ដីស ពៃ អាញ ទី ពុត អ្សុត ហះកា ប៉ាត់ អាញ អ្វែ ចាំងហាយុត ឡឹង អន់ដីស អាញ ខិន កាប កា អន់ដីស ខាក់។ អាញ បំរ អន់តត់ ប៉ាតោ កា អន់ដីស ញន កា ពុត ដាក់ សឹម ឡាច់ ឡឹង យីស៊ូ គ្រិះ

២ ឃឺ អាញ ប័រ ឡោម អន់ដីស ដៃ បាំងខំ ពុត អាញ អន់ ខិន កាប កា ពូ ប៉ាក់ អាញ ឡាំ ទីល ប៉ាក់ អន់ដីស ណោះ ខង អាញ យីត កេះៗ ផា អាញ អូ អូត អុះ កាប កា បក់ ប្រោម ផា ញិន អៃ គុន ឡាបៀប ប៉ាណូស អូ សៀ ប្រ្លឹះ ណោះ។

៣ យ្លឹះ ញិន ទី ឡាកោ បាំងឡៃ ឡាក់ កា ប៉ាណូស ទិខូ កា តាម កា ញិន អូ តាកុះ គុន ឡាបៀប ប៉ាណូស ណោះ ដេល

៤ ខង យឿង តាកុះ ឡាក់ ញិន យរ អូ ត្រគ់ យឿង គុន ប៉ាណូស អុះ ឃឺ យឿង ឡាក់ ទី អំរ៉ាញ អីញ ម៉ះ ប្រ្លឹះ បិកកាតយ័ ឡាក់ អូ តាត់ អំពូក ប៉ាន់ទៀយ ទ្រុក អន់ទៀតៗ

៥ ឃឺ តាត់ អង់ហ៊្យង អ្នាត សារ ពូ ប៉ាតែក លូ ប្រ្លឹះ លូ ពុត អ្នាត់ អេង ទិណោះ ឡាក់ ប្រ័តី អន់ អូ អន់ហ្គាល់ ប្រ្លឹះ បិកកា តយ័។ ញិន កា ប៉ាណាំ ពុត ពៀក ពូ អន់ រ៉ាប់ សៀ យីស៊ូ គ្រិះ ឡុត។

៦ ផា ដាវ ចំ អន់ដីស រ៉ាប់ សៀ ទិកេះ ញិន កា ទ្រៀម ចឹង ចែក ថូត ទិ បក់ អូ រ៉ាប់ អូ សៀ ដេល។

៧ ញ៉ា អន់ ដីស អូ ប័ប័ សារ ឡាក់ អៃ ហះ ម៉ាត់ អន់ ដីស ប? ផា ញើ យីត ផា អៃ ឡាក់ ប៉ាសុន យីស៊ូ គ្រិះ បក់ ណោះ ត្រ គ់ យីត អន់ អូ ឡាក់ៗ កាខាក់ ផា អៃ ប៉ាសុន យីស៊ូ គ្រិះ ញិន កា ប៉ាសុន យីស៊ូ គ្រិះ ឡាក់ កា អៃ ដេល។

៨ ប្រ្លឹះ បិកកាតយ័ អន់ អំរ៉ាញ អីញ កា ញិន ភៀ អន់តត់ ប៉ាតោ កា អន់ដីស អូ ត្រគ់ ភៀ ថាំឡាយ អន់ដីស អុះ។ យ្លឹះ អាញ កាប អ្នាត់ អេង ឡឹង អំរ៉ាញ អីញ ណោះ អៀង បើត កា តាម កា អាញ អូ តាយូស ដេល។

៩ អាញ អូ បិច អន់ អន់ដីស យីត ជា អាញ បិច កាប បាំងអ្សក អន់ដីស ពីង សត់ត្រា អា អុះ

១០ ខង ពូ ជា «សារ កាណុង សត់ត្រា ប៉ូល អា កាប កា ពូ កេង កាខាក់ ហះកា ផះ អើ អៃ ហះ អា ពៃ អើ អូ ខិន ប្រ័ត័ នីចម៍ កា ញើ អុះ ទីប អូ ទី ប៉ានីរ ពីរ កាង ដេល»។

១១ បក់ កាប នែវ អា ត្រក់ អូ អន់តត់ ជា ផះ ញិន អូ អៃ ញិន ច្រា ត់ រះ នីចម៍ ប៉ាត់ ញិន អៃ អន់ខូ ញិន ចឹង ប្រ័ត័ នីណោះ ដេល។

១២ ញិន អូ ខិន ប៉ានេ ឡាកោ ទៅ អន់ សាម៉ៃ លូ ម្លត បក់ អន់ ជា ឡាក់ ប៉ានេ ឡាកោ ទៅ លើ កា ញើប ឡាកោ ញិន លូ អន់ខែ ណោះ អុះ។ អន់ខែ ណោះ ញើប ឡាកោ លូ គូប សោប ប្រ័ត័ នីណោះ អន់ខែ អូ សាឡាច់ អុះ។

១៣ កាប៉ាច់ ញិន អូ អ្នាត់ អេង ហ្វាស ឡឹង ង៉ារ ញិន អុះ យី ញិន អ្នាត់ អេង ដឹង កា ង៉ារ ញិន ប្រ័ត័ ពូយ ប្រ័ះ បិកកាតយ៍ ប្រើ ញិន ណោះ ហង យី អើ អន់ ញិន ឡាំ ទីល ប៉ាត់ អន់ដីស ណោះ។

១៤-១៥ អន់ដីស អៃ ពីង គូយ ឡាក់ ប្រ័ះ បិកកាតយ៍ ទី កាំឡុត អន់ កា ញិន។ ផះ ញិន ឡាំ ទីល ប៉ាត់ ណោះ អន់ទ្រួល ឡឹង ពូ ភ្លើ រះ សារ ដាក់ មះ យីស៊ូ គ្រិះ ទីល នីណោះ ញិន អូ អ្នាត់ អេង ហ្វាស តាឡាម៍ អុះ លើ អូ អ្នាត់ ឡឹង ង៉ារ ពូ អន់ទៀត ប្រ័ត័ ណោះ អុះ។ ញិន ម៉ឹង ជា អន់ដីស ចឹង សៀ ហ៊ឹង ខាក់ ញិន កា ចឹង អូ ប្រ័ត័ ង៉ារ ហ៊ឹង អៀង ណារ កាណុង កាំឡាំង អន់ដីស។

១៦ កេះណោះ ញិន ចឹង ចាក រះ សារ ដាក់ ឡឹង យីស៊ូ ប៉ាត់ ចារ អន់ទៀតៗ ហ្វាស ចារ អន់ដីស។ ញិន អូ អ្នាត់ អេង កា ង៉ារ ឡាក់ ពូ អន់ទៀត ប្រ័ត័ កេះៗ ពីង ចារ ពូ ណោះ អុះ។

១៧ ញើ បិច អ្នកត់ អេង ត្រត់ អ្នកត់ អេង ឡឹង ង៉ារ យីស៊ូ ឡាក់ ពី តាំងឡា ពិន ទី ប្រឹក៏។ *

១៨ ប៉ាណូស ឡាក់ ពូ ត្រត់ ម៉ឹង អូ ត្រត់ បក់ ប៉ានេ ឡាកោ ទៅ ណោះ អុះ យី ប៉ាណូស បក់ ប្រើ៖ បិកកាតយី ប៉ានេ។

១១

សារ រតី ប៉ូល រះ ឡឹង មូត តាត់ អំប្រឹក៏ បក់ រះ ប៉ាតាង យីស៊ូ

១ ប៉រ អន់ដីស ជេ រ៉ាប រ៉ូ សារ អាញ កាប អា កិញ អៀ អា អាញ កាប ឡាក់ កា ប៉ាណូស អន់ទ្រុយ អន់ដីស ជេ អ្សក់ យ៉ូ អាញ។

២ អាញ ក្យាត់ * អន់ដីស សារ ក្យាត់ អា ឡាច់ ឡឹង ប្រើ៖ បិកកាតយី ខង អាញ ញើប ឡាក់ កា កាណង់ អន់ដីស អន់ទី ក្លោ ដឹង ម៉ោញ យី អាញ ប៉ាណាំ អន់ដីស ឡាក់ កា ប៉ាណាំ អង់កាន់ រ៉ះ ដាក់ ត្រង់ អូ ទី ប្រឹក៏ លូ កាម៉ាក អុះ អន់ កា យីស៊ូ គ្រិះ។

៣ ហះកា អាញ អ្សក កា ទី ពូ ប៉ាង់ល់ អន់ដីស ប៉ាណាំ អន់ អ្នក ត ពុត ដាក់ ត្រង់ បិច កា យីស៊ូ គ្រិះ ណោះ ឡាក់ កា ពិះ ប៉ាង់ល់ អេរ៉ា ពៃ នីណោះ ដេល

៤ ខង ផា ទី ញើ ពិះ រះ ផា ទី យីស៊ូ អន់ទៀត ម៉ោញ ណារ៉ូ តាង ឡឹង យីស៊ូ ឡាក់ ញីន ទី រះ ណោះ លើ កា ពូ ប៉ាង់ហៀន ផា ត្រត់ ទី ប៉ាង៉ាត់ ប៉ាលីង តាង ឡឹង ប៉ាង៉ាត់ ប៉ាលីង ប្រើ៖ ឡាក់ អន់ដីស ទី កេះ លើ កា ពូ រះ សារ ដាក់ តាង ឡឹង សារ ដាក់ ឡាក់ អន់ដីស ទី កាតាំង កេះ យី អន់ដីស សាំយ៉ាង ពូ ឡូត អូ ប៉ាតែក អុះ។

* ១០:១៧ ១០:១៧ ប៉រ ហៃ យេរេមៀ ៩:២៤។ * ១១:២ ១១:២ សារ រតី ប៉ូល ក្យាត់ អា រ៉ុច លូ សារ ក្លោ ក្យាត់ កាម៉ាញ។

៥ ម្នាក់ ណោះ ម្នាក់ អេង ជា ឡាកោ គឺស ហ្នឹង ម្នាក់ រ៉ះ ប៉ាតាង យីស៊ូ ហោះកា អាញ យីត ជា អាញ អូញម កា ម្នាក់ ណោះ អុះ។

៦ យី: អាញ អូស្វរ ទី ប៉ានីរ ពីរ កាង កាតាម ហោះកា កាណាង សារ អូ ហ្នឹង អាញ អូញម អុះ ឡាក់ កា ញីន យើយ តាំបាង អន់ កា អន់ដីស បំបំ គ្រីប ខ កោះ។

៧ ផ: អាញ រ៉ះ សារ ដាក់ ម៉ះ ប្រ្រឹះ បិកកាតយី កា អន់ ដីស អាញ អូ អ្នក ខា អុះ យី អាញ ប៉ាស្រុ ឡាកោ ភៀ តាក់ អំប៉ាក់ អន់ដីស។ អាញ ប្រ្រឹក នីអៀ ញ៉ា អាញ ប្រ្រឹក យច ប?

៨ អាញ អ្នក លៀន ឡឹង ក្រំ ហៀន សារ ប្រ្រឹះ ប៉ាក់ ចារ អន់ ទៀតៗ ភៀ ប្រ្រឹក ងារ រ៉ះ សារ យីស៊ូ កា អន់ដីស។

៩ ផ: អាញ អ្នក អន់ខូ លូ អន់ដីស ជា អាញ អូ ទី កាណាត ញ៉ា អាញ កា អូ ប្រ្រឹក អន់ ញ៉ា ប៉ាណាប អុះ ខង អុះ ម៉ុ ឡឹង ខេត ម៉ាសេដ្ឋន អន់ខេ ពីរ តង អាញ កោះ កាណាត ញ៉ា ឡាក់ អាញ តងកាន។ អាញ អូ យើយ អន់ អន់ដីស ទី សារ ឡាក់បាក ញាន កា អាញ អុះ យី: តែង ម៉ាត់ ទៀ កា និះទៅ ដេល។

១០ អាញ រ៉ះ កា អន់ដីស សារ តាទីច ឡាក់ កា យីស៊ូ គ្រិះ ខុ រ៉ះ សារ តាទីច ដេល ផ: អាញ អ្នក ពីង ខេត អាខេ អាញ ចឹង អូ អ្នក កាណាត ញ៉ា ឡឹង ញ៉ា អុះ ភៀ ចឹង អូ ម្នាក់ អេង លើយ ជា អូ អ្នក កាណាត ញ៉ា ឡឹង អន់ដីស។

១១ ញ៉ា ត្រត់ អាញ ប្រ្រឹក នីអៀ? នីចម អាញ អូ បិច កា អន់ ដីស ប? អូ អុះ ប្រ្រឹះ បិកកាតយី អូ អន់តត់ កោះ កា អាញ បិច ថៃ កា អន់ដីស កាខាក់។

១២ អាញ ប្រឹក្សី ងារ អូ អ្យក់ ខា អា យី អាញ ចឹង ប្រឹក្សី តូ ណា រ៉ូ ភៀ ដៃ អន់ បក់ បិច ប៉ាញ៉ា ប្លាថី ចឹង អ្នាត់ អេង ជា អន់ខៃ ប្រឹក្សី ងារ ដាក់ សាម៉ើ លូ ញីន ដេល

១៣ ខង ប៉ាណូស នៃវ ណោះ ស៊ុត កា ម្មត បក់ ប៉ាឡូមី ឡាកោ ប្រឹក្សី បក់ រ៉ះ ប៉ាតាង យីស៊ូ យី ម្មត ពួង កា ពូ លូ តាត់ អំប្រឹក្សី បក់ រ៉ះ ប៉ាតាង យីស៊ូ គ្រិះ។

១៤ សារ អា អូ ត្រត់ ញម អុះ យីៈ ប្រឹះ បឹត សាតាំង កា ប៉ា ឡូមី ឡាកោ ប្រឹក្សី បិយ ប្រឹះ ឡាក់ តាតារ ដេល។

១៥ ទីល នីណោះ ជា ម្មត បក់ ប្រឹក្សី ងារ កា អែ ប៉ាឡូមី តាត់ អំប្រឹក្សី ប៉ាណូស ដាក់ ត្រង់ ឡាក់ ប្រឹក្សី ងារ កា ប្រឹះ ណោះ អូ តាង ប៉ុប ចំ អុះ ហះកា ប៉ាក់ អន់តឹត ទៀ អន់ខៃ ចឹង តៅ ពួយ សារ អន់ខៃ ប្រឹក្សី ណោះ ហង។

សារ រតី ប៉ូល ទី សារ ឡាំបាក

១៦ អាញ ប៉រ រ៉ះ ប៉ាឡាក់ ម៉ោញ ទង ណារ ជា អូ អន់ ញើ យឹត ជា អាញ ឡាក់ ប៉ាណូស អន់ទ្រុយ អុះ។ យីៈ អន់ដីស យឹត ជា អាញ ឡាក់ ប៉ាណូស អន់ទ្រុយ កាតាម អន់ដីស សាំយ៉ាំង អាញ ពិ ភៀ អន់ អាញ អូ អ្នាត់ អេង បាប៉ិត ដេល។

១៧ សារ អា អូ ត្រត់ អាញ កាប ពួយ ប្រឹះ បិកកាតយី អុះ យី អាញ កាប ឡាក់ កា ប៉ាណូស អន់ទ្រុយ ខង អាញ ខីន អ្នាត់ អេង ឡឹង ឡាកោ ទៅ។

១៨ ញុន កា ទី ប៉ាណូស អៀង ដូវ អ្នាត់ អេង ឡាបៀប ប៉ាណូស អូ សៀ ប្រឹះ អាញ កា ចឹង អ្នាត់ អេង នីណោះ ដេល។

១៩ អន់ដីស ឃឹត ជា ឡាកោ អន់ដីស ឡាក់ ប៉ាណូស ហ្សាំង សាឡាច់ ហះកា អន់ដីស ហាប់ ប៉ាណូស អន់ទ្រុយ ទីប ហោក រ៉ត់ ដេល

២០ ខង ជា អន់ខៃ ជិះ ចគី វ៉ាត អ្សក់ វ៉ាស អំប៉ាស បីដាយ កាប ជាម៉ាត លើ តាប៉ះ គៀងតោរ កា អន់ដីស ចៃ ហាប់ អន់ ខៃ ដេល។

២១ ញ៉ា អាញ ចឹង តាយូស ប ញុន កា ញីន អូ ខិន ប្រ័គី អូ ដា គំ ឡាក់ កា អន់ខៃ នីណោះ?។

ហះកា ជា ពូ ខិន អ្នាត់ អេង កាណុង សារ ញ៉ា អាញ កា ខិន អ្នាត់ អេង កាណុង សារ ណោះ ឡាក់ កា ពូ ដេល (អាញ កាប នី អៀ ឡាក់ កា ប៉ាណូស អន់ទ្រុយ តាទីច)។

២២ ញ៉ា ដឹង អន់ខៃ ប សុនសាត អ៊ីស្រាអែល? អាញ កា អ៊ីស្រាអែល ដេល។ ញ៉ា ដឹង អន់ខៃ ប ប្រ័គី ពួយ សង់ខុំ ហេ ព្រី? អាញ កា ប្រ័គី ពួយ សង់ខុំ ដេល។ ញ៉ា ដឹង អន់ខៃ ប ផ្លង់ វ៉ាច វគី អាប្រាហាំ? អាញ កា ផ្លង់ វ៉ាច វគី អាប្រាហាំ ដេល។

២៣ ញ៉ា អន់ខៃ ណោះ ប្រ័គី ង៉ារ កា យីស៊ូ គ្រិះ ប? (អាញ ប័រ កាប ឡាក់ កា ប៉ាណូស អន់ទ្រុយ) អាញ ប្រ័គី ង៉ារ កា យី ស៊ូ ក្លា ឡឹង អន់ខៃ ណោះ ណាវ។ អាញ ប្រ័គី ង៉ារ ក្លែ្ន អៀង ខាក់ ក្លា ឡឹង អន់ខៃ សាំ អាញ ត្រុក ខុក អៀង ទង ពូ ពិត សា ប្លាត អាញ អៀង ទង កាខាក់ លូ អាញ ប៊ែត ចឹង តៅ លើយ។ ដេល។

២៤ សុនសាត អ៊ីស្រាអែល ពិត អាញ លូ កាស៊ី ប៉ាតាម លីក កាណុង ម៉ោញ លីក ពិត ៣៩ ទង។

២៥ ពូ ពិត អាញ លូ អ៊ឹង កាទូង ប៉ែង ទង ពូ ហីរ អាញ លូ អំ ហ្គោ ម៉ោញ ទង អាញ កាឡាប់ កាំប៉ាន់ ប៉ែង ទង អាញ ឡុង

ពីង ទៀក សាឡីត សាឡាយ ម៉ោញ ម៉ាំង ម៉ោញ ដាវ។

២៦ អាញ ខុ ចាក ឡាំ ប៉ាត់ ចារ អន់ទៀតៗ លើយៗ ផ្ទះ ណោះ អាញ កា ទី សារ ខូច ខាច លើយៗ ដែល ឡាក់ កា ផ្ទះ ចាក យួង ទៀក តាំងលេ ទី សារ ខូច ខាច ញន កា មូត ប៉ុន អ្នក រ៉ាស អំប៉ាស ខូច ខាច ញន កា សុនសាត អាញ ទៅ ខូច ខាច ញន កា សុនសាត អន់ទៀត ខូច ខាច កាណុង មៀង ខូច ខាច ពីង ព្រី ខូច ខាច ពីង ទៀក សាឡីត សាឡាយ ខូច ខាច ញន កា មូត បក់ តាក់ អំប្រើត សៀ ប្រ្ទះ។

២៧ អាញ ប្រើត ដាវ ទីប ភ្លេច ឡាំ បាក ទីប កាក តែប អាញ ឡាយិត អូ ទី សាណា សា អូ ទី ទៀក អែត លើយៗ អាញ គ្រី ន អាញ អូ ទី ខោ អាវ កាសិប ពៀត លើយ ដែល។

២៨ ក្លា ឡឹង អា ណារ អាញ រីនរ៉ាយ រ៉ប ដាវ ញន កា យីត កា មូត ក្រុំ ហៀន សារ ប្រ្ទះ គ្រីប ចារ ដែល។

២៩ ផា ទី ពៀ អូ ត្រុះ អូ ចូន អាញ កា អូ ត្រុះ អូ ចូន ដែល ផា ទី ពូ ប៉ាណាំ ពៀ អន់ អ្នាត សៀ អាញ អីក ខាក់។

៣០ ផា អាញ ត្រត់ អ្នាត់ អេង យី អាញ អ្នាត់ អេង ដឹង កា សារ អាញ អូ គីត អូ ខា ណោះ ហង។

៣១ ប្រ្ទះ បិកកាតយ័ ឡាក់ ពី យីស៊ូ ឡាក់ តាំងឡា ពិន ឡាក់ ពូ ប៉ានេ លើយៗ អែ អូ អន់តត់ កេះ ផា អាញ អូ កាប ពួង អុះ។

៣២ ផ្ទះ អាញ អែ ពីង មៀង ដាម៉ះ ពៃ ម៉ែត រ៉ាំងហៃ មៀង ឡាក់ សាដាច់ អាវ៉ាតះ ប្រើ រ៉ាំងហៃ មៀង អែ កា ប្រើ តាហាន ញ៉ាម អំប៉ារ ទ្រុក មៀង ភៀ ក្យាក់ រ៉ុប អាញ។

៣៣ ហះកា ទី គូប អាញ ចែត អាញ ពីង ពុង ប៉ាហ្វូ ជីវ ទ្រុង រ៉ាំ

បោះ ទ្រុក ភ្ញើ អន់ អាញ វ៉ាវ៉ាច ឡឹង តី ម្នុត តាហាន ណោះ។ †

១២

សារ ប្រៀ: តាំបាង អន់ ការ ភី ប៉ូល ប៉ប៊ី

១ យ្រៀ: អាញ អ្ន អន់តត់ ជា សារ អាញ អ្នតត់ អេង អូទី ខា ញ៉ា កាតាម ហះកា អាញ ប័រ រ៉ះ ឡឹង សារ អំវាញ អីញ កេង ខាក់ ឡាក់ ប្រៀ: បិកកាតយ័ តាំបាង អន់ អាញ ប៉ប៊ី លូ អន់ អាញ អ្ន។

២ អាញ អន់ហ្គាល់ កាម៉ាក ម៉ោញ ដួរ ឡាក់ សៀ យីស៊ូ គ្រិះ * ផ: រ៉ាំងរ៉ាំង ១៤ សាណាំ អន់ទ្រូល ពែ ប្រៀ: បិកកាតយ័ ប៉ោក ហារ អើ អន់ ពីង ប្លែង តាល់ ទី ប៉ែង (ហះកា អាញ អ្ន អ្ន អន់តត់ កា ឡាកោ អើ តាទីច លើ កា ក្រាន់ កា ប៉ប៊ី ឡាក់ កា អំប៉ោ ដោច ទី ដឹង ប្រៀ: បិកកាតយ័ អ្ន)។

៣-៤ អាញ អ្ន អន់តត់ ជា កាម៉ាក ណោះ ហារ ពីង ចារ ប្រៀ: តាទីច លូ កាតាំង ប៉ានីរ ប្រៀ: កេង ខាក់ ឡាក់ អ្ន ខិន រ៉ះ (ហះកា អាញ អ្ន អ្ន អន់តត់ កា ឡាកោ អើ តាទីច លើ កា ក្រាន់ កា ប៉ប៊ី ឡាក់ កា អំប៉ោ ដោច ទី ដឹង ប្រៀ: បិកកាតយ័ អ្ន)។

៥ អាញ អ្នតត់ អេង កា សារ កាម៉ាក ណោះ ហង អាញ អ្ន អ្ន តត់ អេង ឡឹង ឡាកោ អាញ ទៅ អុ: អាញ អ្នតត់ អេង ដឹង កា សារ អាញ អ្ន គិត អ្ន ខា ណោះ ហង។

៦ ជា អាញ ប៉ិច អ្នតត់ អេង អាញ កា អ្ន កាតូលី ដេល ខង អាញ កាប ព្រយ សារ តាទីច។ ហះកា អាញ ម្លៃ គ្រីយ អ្នក ផែត

† ១១:៣៣ ១១:៣២-៣៣ ប័រ ហៃ ងារ ម្នុត រ៉ះ ប៉ាតាង យីស៊ូ (កិច្ច/ការ) ៩:២៣-២៥។ * ១២:២ ១២:២ សារ អា ភី ប៉ូល កាប ប៉ាញ ផ្ទៀរ ឡឹង ឡាកោ អើ តាំងឡា។ ប័រ ហៃ ខ ៧។

ទី បក់ អន់ដា ចឹង សាមីគី ជា អាញ តិស ឡឹង សារ ពូ ប៉ប័ អាញ ប្រឹក្សី លូ លើ: ឡឹង សារ អាញ កាប។

៧ ម៉ោញ ណារូ ប្រឹ: បិកកាតយ័ ចែត សាលៀ កាណុង ឡា កោ អាញ † ភៀ ជៃ អន់ អាញ តិស ពុត ញន កា សារ កេង ខាក់ ឡាក់ ដាក់ ហ្គិត ឡាក់ ប្រឹ: តាំបាង អន់ អាញ ប៉ប័។ សាលៀ អាញ បឡាក់ កា សារ បិយ ប្រឹ: បឹត សាតាំង ម៉ោញ ដូរ ពី: តា គ់ អង់អិត អាញ ភៀ ជៃ អន់ អាញ តិស ពុត។

៨ អាញ ម៉ន់ ឡោម យីស៊ូ ឡាក់ ពី តាំងឡា អាញ ប៉ែង ទង អន់ អើ តាបាប តាប៉ុន អ្សក់ ឡាច់ សាលៀ ឡឹង ឡាកោ អាញ។

៩ ហ:កា អើ រ៉: កា អាញ ជា «ពុត ដាក់ ម៉: អាញ ក្រិប ពីង អីស កេ: ខង អំវាញ កេង ខាក់ ម៉: អាញ ពូ ចឹង ប៉ប័ ឡាក់។ ញន កា អាញ អន់ អំវាញ អាញ អ្វៃ ពីង ប៉ាណូស អូ គិត អូ ខា ណោះ ហង»។ ទីល នីណោះ អាញ ហោក រីគី កាខាក់ អ្វាត់ អេង កា សារ អាញ អូ គិត អូ ខា ភៀ អន់ សារ អំវាញ អើញ ម៉: យីស៊ូ គ្រិ: អ្វៃ ពីង អាញ។

១០ ខ ណោះ ហង ប: អាញ ប៉ាញ ពុត ផ: ទី សារ អូ ត្រុ: អូ ចូន ផ: ពូ ត: ប៉ាស្សាប ផ: ទី សារ ឡាបាក ផ: ពូ ប្រឹក្សី បាប ផ: ទី សារ ចុនចៃ ញន កា យីស៊ូ គ្រិ: ខង ផ: ចំ អាញ អូ ត្រុ: អូ ចូន ផ: ណោះ ហង អាញ ទី សាង។

១១ អាញ កាប នីអៀ ឡាក់ កា ប៉ាណូស អន់ ទ្រុយ ហង ញន កា អន់ ដីស ប៉ាំងខំ អាញ ខង អន់ ដីស ហង ឡាក់ ត្រគ់ ប៉ានេ អាញ។ យ៉: អាញ ឡាក់ ប៉ាណូស អូ ទី ខា កាតាម កា អាញ

† ១២:៧ ១២:៧ សារ អា រីគី ប៉ូល កាប ប៉ាន់ដីប អើ បិច កាប ឡឹង សារ អើ អិត ពូ លើ សារ អើ ម៉ាម៉ាង ម៉ាត់ តាម ហៃ។

អូ ញាម ដែល កា ម្នាក់ បក់ ជា អន់ខ្មែ តិស ឡើង ម្នាក់ រ៉ះ ប៉ាតាង យី ស៊ី។

១២ ផ្ទះ អាញ អ្វី អន់ខ្មែ លូ អន់ដីស ពៃ អាញ តាំបាង សារ អន់ ទៀតៗ ភៀ ប្រឹក្តី អន់ អន់ហ្គាល់ ជា អាញ ឡាក់ បក់ រ៉ះ ប៉ាតាង យីស៊ី តាទីច យី ទី សារ អំរ៉ាញ អីញ កេង ខាក់ តុត អៀង ទីប អាញ អត់ សាំរ៉ាញ កាខាក់។

១៣ អាញ ដាក់ កា អន់ដីស ឡាក់ កា អាញ ដាក់ កា ក្រុំ ហៀន សារ ប្រើ៖ ប៉ាក់ ចារ អន់ទៀតៗ ណោះ ដែល អ្នាត ដឹង កា អាញ អូ អ្នក កាណាគី ញ៉ា ឡើង អន់ដីស ណោះ ដោច អន់ដីស ដៃ អ្នក យ៉ូ សារ អាញ យច អា ។

១៤ កិញ អៀ អា អាញ ទ្រៀម ឡាកោ កេះៗ ភៀ ឡាំ ប៉ាក់ ចារ អន់ដីស ណារ៉ូ យី បែង ទង ហះ អា ហង ហះកា អាញ អូ ប្រឹក្តី អន់ កា អន់ដីស ប៉ាណាប អុះ ខង អូ ត្រត់ អាញ ឡាំ ណាំង រ៉ា ស អំប៉ាស អន់ដីស អុះ យី អាញ ណាំង ដឹង ឡាកោ អន់ដីស ណោះ ហង ខង គន សោ អូ យើយ ប៉ាក់ រ៉ាស អំប៉ាស អន់ កា មើត ពី អុះ ទី ដឹង មើត ពី ប៉ាក់ រ៉ាស អំប៉ាស អន់ កា គន សោ។

១៥ កាប៉ាច់ អាញ ប៉ាញ ពុត ចឹង យរ កាណាគី ញ៉ាៗ ឡាក់ អាញ ទី លូ មប ទីប ឡាកោ អាញ អា ដែល សាំរ៉ាប កា អន់ ដីស។ ផា អាញ ប៊ុច ចៃ កា អន់ដីស កាខាក់ ប៉ុប អា កេះ ញ៉ា អន់ដីស អូ ប៊ុច អូ ចៃ កា អាញ កេះ ប ?

១៦ អាញ អូ ទី ប្រឹក្តី អន់ អន់ដីស ប៉ាណាប អុះ ហះកា បក់ អន់ ដា កាប ផា អាញ ឡាក់ ប៉ាណូស តាត់ អំប្រឹក្តី ដាក់ ភៀ ប៉ាលុ

‡ ១២:១៣ ១២:១៣ សារ អា រតី ប៉ូល កាប កល់ កាទុត ភៀ កាប ប៉ាឡែវ កា ម្នាក់ បក់ ប៊ុច ច្រោម អែ។ អែ អូ ទី ប្រឹក្តី យច អុះ លូ ម្នាក់ មៀង កូរិនថូ: យី អែ ប្រឹក្តី ដាក់ កា អន់ខ្មែ ក្លា ឡើង ពូ។

អន់ដីស។

១៧ ញ៉ា អាញ យើយ ប៉ាលុ អន់ដីស ពីង មួត បក់ អាញ ប្រើ ឡាំ ប៉ាក់ ចារ អន់ដីស ណោះ ប ?

១៨ អាញ ឡោម ទីតុះ ប្រើ ឡាំ ប៉ាក់ ចារ អន់ដីស អាញ កា ប្រើ កាំឡាំង ញីន ម៉ោញ ដូរ ណាវ ឡាំ អន់ខូ លូ អែ ដេល ញ៉ា ទីតុះ ប៉ាលុ អន់ដីស ប ? អូ អុះ អាញ លូ ទីតុះ ទី ពុត ពៀក ដឹង ម៉ោញ លូ ប្រើ ដ៏រ និះទៅ ដេល។

១៩ ញ៉ា អន់ដីស យីត ជា ញីន ផះ អែ ប្រាក់ រះ នីអៀ បិច កា រ៉ាវ៉ាថ ឡាកោ ហះ ម៉ាត់ អន់ដីស ប ? អូ អុះ យី ញីន កាប ពួយ សារ យីស៊ូ គ្រិះ ហះ ម៉ាត់ ប្រើ បិកកាតយ័។ អី អុះ មី ឡាក់ ញីន បិច ចៃ សារ ឡាក់ ញីន កាប ទិ អា ភៀ តង អន់ អន់ដីស កើត ដាក់

២០ ខង ប៉ាក់ អាញ ឡាំ ទីល ទៀ អ្នក ផែត អាញ អូ ប៉ប អន់ ដីស ទី សារ ដាក់ រម លូ គួប ឡាក់ កា អាញ បិច ប៉ប ណោះ អុះ អន់ដីស កា អូ ប៉ប អាញ ចឹង ដាក់ កា អន់ដីស ឡាក់ កា អន់ ដីស បិច ប៉ប ណោះ ដេល។ អ្នក ផែត ទី សារ តាប៉ុញ តាប៉ាក់ លូ គួប សោប សាណឹង សាណើស អីក អ្រ៊ុត ប៉ាសង លូ គួប សោប កាប ពោ គួប សោប អ្នាត់ អេង ខុយ ប៉ាអ្រប់ លូ អូ ទី ឡាបៀប។

២១ អ្នក ផែត ប៉ាក់ អាញ ឡាំ ទីល ទៀ ប្រើ អាញ ចឹង ប្រើ អន់ អាញ តាយូស ម៉ោញ ទង ណាវ ហះ ម៉ាត់ អន់ដីស លូ អាញ ចឹង ត្រក់ ញ៉ា សោក ញន កា អន់ដីស អៀង ដូរ ប្រើ សារ យច ផះ អន់ទ្រួល ពៃ លូ អូ ទី បិនពែង ពុត ពៀក អ្នាត សារ បីត អីក

លូ សារ ប្រឹក្សា លូ កាម៉ាក លូ អង់កាន់ ញោះ ញាល ឡាក់ ឡាកោ ខុ
ប្រឹក្សា ណោះ។

១៣

សារ ពូ ត្រគី សាត់ លួង ឡាកោ ទៅ

១ ប៉ែង ទង ហះ អា កេះ អាញ ឡាក់ ប៉ាក់ ចារ អន់ដីស។ តាត់
ស៊ុន សារ ទិណោះ អន់ កេះ ត្រគី ទី ជាញ៉ាន ពៀរ ប៉ែង ដូរ។ *

២ ផះ អាញ អ៊ែ លូ អន់ដីស រ៉ាំងរ៉ាំង អាញ ឡាក់ លឹក ទី ពៀរ
ពៃ អាញ កាប កេះ។ សារ អា កា បក់ ប្រឹក្សា សារ យច ឡើង អន់ទ្រូ
ល ណោះ លូ កា បក់ អន់ទៀត ទិណោះ ហះកា កិញអៀ អា ផះ
អាញ អ៊ែ ចាំងហាយុត ឡើង អន់ដីស អាញ ប័រ រ៉ះ កា ពូ ម៉ោញ
ទង ណារ អន់ អ៊ូ អន់ទ្រូល ជា ជា អាញ រឺល សីត ប៉ាក់ អន់ដីស
ណារ យី អាញ អ៊ូ តាប៉ាប កា ពៀរ អុះ

៣ ខង អន់ដីស បិច កា អ៊ូ ចាបះ ជា យីស៊ូ គ្រិះ រ៉ះ ពីង អាញ តា
ទីច។ យីស៊ូ អ៊ូ ញម កា អន់ដីស អុះ យី អ៊ែ តាំបាង សារ អំរ៉ា
ញ អ៊ែញ កេង ខាក់ ម៉ះ អ៊ែ ពីង អន់ដីស។

៤ យី ពូ ប៉ាន់តៅ អ៊ែ ឡាក់ កា ប៉ាណូស អ៊ូ គីត អ៊ូ ខា កា
តាម ហះកា អ៊ែ រឺស សីត ញន កា សារ អំរ៉ាញ អ៊ែញ ម៉ះ ប្រ្រៈ
បិកកាតយី។ កាប៉ាច់ ញីន អ៊ូ គីត អ៊ូ ខា អន់ខូ លូ អ៊ែ តាទីច
ហង ហះកា ញីន ចឹង ប្រឹក្សា សារ កេង ខាក់ ហះ ម៉ាត់ អន់ដីស
អ៊ែ អន់ខូ លូ អ៊ែ ញន កា សារ អំរ៉ាញ អ៊ែញ ម៉ះ ប្រ្រៈ ដេល។

* ១៣:១ ១៣:១ ប័រ ហៃ សារ អន់ ចាប៉ាប លឹក ទី ពៀរ (ចោទិយ/កថា)
១៩:១៥។ សារ អា រតី ប៊ូល បិច កាប ជា ទី ជាញ៉ាន ពៀរ ប៉ែង ដូរ កេះ ញន កា អ៊ែ រ៉ះ
កា ពូ ពៀរ ប៉ែង ទង កេះ។

៥ ហត់អន់ដីសសាត់ល្ងង់ឡាកោទៅ ពិ នីចម៍អន់ដីសសៀតាទីច លើ អូ សៀ? ហត់ យឹត ចាជ្រែប ហៃ ឡើង ឡាកោ ទៅ ពិ។ ញ៉ា អន់ដីស អូ អូ ប កា យីស៊ូ គ្រិះ អែ ពឹង អន់ដីស? អ្យក់ កា អន់ដីស អូ អ្នក សៀ ដាក់ កេះ។

៦ ហះកា អាញ ម៉ឹង ជា អន់ដីស អូ អន់តត់ ជា យីស៊ូ អែ ពឹង ញីន តាទីច។

៧ ញីន ម៉ន់ ឡោម ប្រ្រៈ បិកកាតយ័ ជែ អន់ អន់ដីស ប្រ័ត័ សារ ញ៉ា ឡាក់ អូ ដាក់។ យ័: ពូ យឹត ជា ពិន ប្រ័ត័ សារ ដាក់ កាតាម យ័: អូ ដាក់ កាតាម កា ញីន អូ រីន វ៉ាយ អុះ ញីន ក្រាន់ កា បិច បិប័ អន់ដីស ប្រ័ត័ សារ ដាក់ ដោច

៨ ខង ញីន អូ អូ ប្រ័ត័ ង៉ារ ញ៉ា ឡាក់ យច លូ សារ តាទីច អុះ យី ញីន ប្រ័ត័ ង៉ារ សាំរ៉ាប់ ដឹង កា សារ តាទីច។

៩ ញីន ហោក រត់ ផះ ចំ ឡាក់ ពូ ជា ញីន ប៉ាណូស អូ គីត អូ ខា ហះកា ពូ ជា អន់ដីស ឡាក់ ប៉ាណូស គីត ខា ឡុត។ ញីន ម៉ន់ ប័រ ហះ ប្រ្រៈ ដឹង សារ ម៉ៅញា អា យី អន់ អន់ដីស ទិឌូ កើត ដាក់ ត្រង់ តាទីច។

១០ ខ អា ហង បះ អាញ ច្រាត់ សារ អា ប៉ាហ្សឺ ប៉ាក់ អន់ ដីស ផះ អាញ អែ ចាំងហាយុត អា ម៉ាក់ ប៉ាក់ អាញ ឡាក់ ទីល ទៀ អាញ អូ សាណាង កា កាប កា ខាក់ កា អន់ដីស ពួយ សារ អំរ៉ាញ អីញ ឡាក់ ប្រ្រៈ បិកកាតយ័ អន់ កា អាញ ណោះ អុះ។ ប្រ្រៈ អន់ សារ អំរ៉ាញ អីញ អា កា អាញ អូ ត្រត់ ភៀ ចាំ ឡាយ អុះ យី ភៀ តង់ អន់ដីស អន់ កើត ដាក់។

សារ អំប័ញ្ញ គូប សោប

១១ អី អុះ មី ប៉ាត់ ឡូច អា ហាត់ អន់ ទី សារ ហោក រីត់ ហាត់ ខំ អន់ កើត ដាក់ ត្រង់ ហោត ហាត់ កាប បាំង ហោក ពុត គូប សោប ហាត់ អន់ ទី ពុត យឹត ដឹង ម៉ោញ ហាត់ អ្នែ ដាក់ រម លូ គូប ណោះ ប្រ្លឹះ បិកកាតយ័ ឡាក់ តាំងឡា សារ បិច ថៃ លូ សារ សាណុក សារ៉ាក អែ ចឹង អ្នែ អន់ខូ លូ អន់ដីស ហង។

១២ ទីល ប៉ាតៈ គូប សោប ត្រត់ តាំង ពុត បិច ថៃ។ ម្នត ប៉ា សុន ប្រ្លឹះ ទិខូ កា អំបញ្ច អន់ដីស ដាក់ ឡាកោ បាំងឡៃ ដេល ប?

១៣ អន់ យីស៊ូ ឡាក់ តាំងឡា ពិន ដាក់ ពុត កា អន់ដីស អន់ ប្រ្លឹះ ឡាក់ ពី ពិន បិច ថៃ កា អន់ដីស អន់ ប៉ាដាត់ ប៉ាលឹង ប្រ្លឹះ ដាក់ កាខាក់ ប្រឹត អន់ អន់ដីស អ្នែ អន់ខូ ដាក់។

គម្ពីរភាសាខ្មែរ

Tampuan: គម្ពីរភាសាខ្មែរ (Bible)

copyright © 2020 Wycliffe Bible Translators, Inc.

Language: (Tampuan)

Contributor: Wycliffe Bible Translators, Inc.

The printed NT was published by:

The Bible Society in Cambodia

P.O. BOX 534, Phnom Penh, Cambodia

(+855) 23-640 3706

info@biblecambodia.org

www.biblecambodia.org

All rights reserved.

2020-11-28

PDF generated using Haiola and XeLaTeX on 18 Apr 2025 from source files
dated 29 Jan 2022

742035d0-b3fa-5410-b953-8d4e296ae650